

ផែនការគ្រប់គ្រង ការបោះឆ្នោត
ខោនធី SANTA CLARA



តារាងមាតិកា

សេចក្តីផ្តើម	4
ផ្នែកទី 1 – ផែនការគ្រប់គ្រងបោះឆ្នោត	6
ដំណើរការបោះឆ្នោតតាមសំបុត្រ (VBM).....	6
ការបោះឆ្នោតដែលអាចចូលធ្វើដំណើរការបានតាមសំបុត្រ	8
ការដឹកជញ្ជូនសន្លឹកឆ្នោតបន្ទាន់	9
ទីតាំងទម្លាក់សន្លឹកឆ្នោត	9
មណ្ឌលបោះឆ្នោត	12
ការចុះឈ្មោះអ្នកបោះឆ្នោត.....	13
សន្លឹកឆ្នោតជំនួសថ្មី.....	14
ការបោះឆ្នោតបណ្តោះអាសន្ន	14
ការបោះឆ្នោតដែលអាចចូលធ្វើដំណើរការបាន	14
ជំនួយផ្នែកខាងភាសា.....	15
ការពិចារណាដាក់នៅតាមមណ្ឌលបោះឆ្នោត	17
សមាសភាពមន្ត្រីបោះឆ្នោត.....	18
បញ្ជីបោះឆ្នោតអេឡិចត្រូនិក (E-Pollbooks)	18
ការផ្សព្វផ្សាយ	19
ការពិគ្រោះយោបល់ជាសាធារណៈ.....	19
សេចក្តីជូនដំណឹងជាសាធារណៈ	19
កិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាលទ្ធភាពប្រើប្រាស់ភាសា និងលទ្ធភាពទទួលបានការចូលរួមក្នុងការបោះឆ្នោត.....	20
ភាគទី 2 – ផែនការអប់រំនិងការផ្សព្វផ្សាយដល់អ្នកបោះឆ្នោត	21
ផ្នែកទី 1: ព័ត៌មានទំនាក់ទំនងអ្នកបោះឆ្នោត -- ជាទូទៅ.....	21
ការប្រើប្រព័ន្ធផ្សព្វផ្សាយ.....	21
ផែនការវត្តមានសហគមន៍ និង សម្ភារៈអប់រំអ្នកបោះឆ្នោត.....	23
កម្មវិធីបញ្ជូនសារដោយផ្ទាល់	23
ធនធានអប់រំដល់អ្នកបោះឆ្នោតមាននៅលើគេហទំព័រ ROV	23
ផ្នែកទី 2: ទំនាក់ទំនងរបស់អ្នកបោះឆ្នោត – សហគមន៍និយាយភាសាភាគតិច	23
ធ្វើការកំណត់សហគមន៍ដែលនិយាយភាសាភាគតិច	23
សហគមន៍និយាយភាសាភាគតិចដែលត្រូវផ្តល់សេវាកម្មជូន	24
សិក្ខាសាលាអប់រំអ្នកបោះឆ្នោតសម្រាប់សហគមន៍និយាយភាសាភាគតិច	24
ការប្រើប្រព័ន្ធផ្សព្វផ្សាយកំណត់គោលដៅទៅលើសហគមន៍និយាយភាសាភាគតិច	24
មន្ត្រីបោះឆ្នោត	25
ផ្នែក 3: ទំនាក់ទំនងអ្នកបោះឆ្នោតដែលមានពិការភាព.....	26
វិធីសាស្ត្រដែលបានប្រើដើម្បីកំណត់ពីតម្រូវការរបស់អ្នកបោះឆ្នោតមានពិការភាព.....	26

ការពង្រីកសេវាកម្មផ្សព្វផ្សាយទៅដល់សហគមន៍ជនដែលមានពិការភាព.....	26
សេវាសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព.....	27
សិក្ខាសាលាអប់រំអ្នកបោះឆ្នោតសម្រាប់សហគមន៍មានពិការភាព.....	27
សម្ភារៈដែលត្រូវបានប្រើក្នុងការអប់រំដល់អ្នកបោះឆ្នោតមានពិការភាព.....	27
មន្ត្រីបោះឆ្នោត.....	28
ផ្នែកទី 4: ព័ត៌មានស្តីពីមណ្ឌលបោះឆ្នោតនិងទីតាំងទម្លាក់សន្លឹកឆ្នោត.....	28
ទីតាំងមណ្ឌលបោះឆ្នោត.....	28
ទីតាំងទម្លាក់សន្លឹកឆ្នោត.....	28
វិធានការបង្ការការពារ.....	29
ផែនការបម្រុងដាក់ទុកជាមុន.....	29
ផ្នែកទី 5: ផែនការសន្តិសុខ និង សិទ្ធិឯកជនភាពសន្លឹកឆ្នោតនៅតាមមណ្ឌលបោះឆ្នោត.....	30
ការរចនានិងប្លង់មណ្ឌលបោះឆ្នោត.....	30
សន្តិសុខក្នុងការបោះឆ្នោត.....	30
ផ្នែកទី 6 – ថវិកា.....	31

សេចក្តីផ្តើម

ច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោតរដ្ឋ California (VCA), ឬសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភា (SB) 450 (Allen, D-26) ត្រូវបានអនុម័តកាលពីថ្ងៃទី29 ខែកញ្ញា ឆ្នាំ2016 ដោយធ្វើការបន្ថែមនូវផ្នែក 4005 ទៅដល់ក្រមបោះឆ្នោត California, ធ្វើការអនុញ្ញាតដល់ខោនធីទាំងឡាយដែលទទួលបានការអនុញ្ញាត ផ្នែកលើការយល់ព្រមរបស់គណៈកម្មការអ្នកគ្រប់គ្រង ដើម្បីរៀបចំការបោះឆ្នោតណាមួយតាមសំបុត្រ ដោយភ្ជាប់ជាមួយនឹង លក្ខខណ្ឌតម្រូវជាក់លាក់នានា។ ស្ថិតក្រោមច្បាប់ VCA អ្នកបោះឆ្នោតទាំងអស់ គប្បីត្រូវផ្ញើសន្លឹកឆ្នោតដែល ចាប់ផ្តើមក្នុងរយៈពេល 29 ថ្ងៃមុនការបោះឆ្នោត ហើយខោនធីនីមួយៗ ដោយទទួលយកនូវធាតុចូលពីសាធារណជន គប្បីបង្កើតឲ្យមានទីតាំងទម្លាក់សន្លឹកឆ្នោត និងមណ្ឌល បោះឆ្នោតនៅទូទាំងខោនធី ដែលអ្នក បោះឆ្នោតអាចនឹងបោះបាន ។ ការធ្វើច្បាប់នេះ គឺជាផ្នែកមួយ នៃការធ្វើកំណែទម្រង់ការបោះឆ្នោតជាច្រើន ដែលបានបង្កើតឡើងដើម្បីផ្លាស់ប្តូររបៀបអនុវត្តការបោះ ឆ្នោត ដើម្បីបង្កើនការចូលរួមរបស់អ្នកបោះឆ្នោត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកបោះឆ្នោតដោយ ធ្វើការពង្រីកនូវជម្រើសបោះឆ្នោត ។

មុនមានច្បាប់ VCA ការបោះឆ្នោតត្រូវបានធ្វើឡើងទៅតាមការិយាល័យបោះឆ្នោតគំរូពីមុនមក ។ នេះ គឺជាប្រភេទគំរូរួមនៃការបោះឆ្នោតតាមសំបុត្រនិងរដ្ឋបាលការិយាល័យបោះឆ្នោត។ ក្រមបោះឆ្នោត §12261(a) បាន កំណត់ដល់មន្ត្រីបោះឆ្នោតនៅតាមខោនធីឲ្យបង្កើតមណ្ឌលបោះឆ្នោតដោយមានអ្នក បោះឆ្នោតជាអតិបរមា 1,000 នាក់ ហើយមណ្ឌលនីមួយៗមានទីតាំងបោះឆ្នោតខុសៗគ្នា (ដែលត្រូវ ដើរតួជាទិន្នន័យអាចឲ្យខោនធី និងរដ្ឋរាយការណ៍ពីលទ្ធផលក្នុងការបោះឆ្នោតដោយមណ្ឌលបោះឆ្នោត នីមួយៗផងដែរ)។ នៅក្នុងឆ្នាំ 2002 ក្រមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានពង្រីកដើម្បីអនុញ្ញាតឲ្យអ្នក បោះឆ្នោតមានលទ្ធភាពស្នើសុំស្ថានភាព បោះឆ្នោតតាមសំបុត្រជាអចិន្ត្រៃយ៍ និងទទួលបានសន្លឹក ឆ្នោតតាមប្រៃសណីយ៍ដោយ ស្វ័យប្រវត្តិ។ អ្នកផ្សេងទៀតដែលចង់បោះឆ្នោតតាមសំបុត្រ ត្រូវតែប្រគល់ ការស្នើសុំការបោះឆ្នោតនីមួយៗ ឬបោះឆ្នោតដោយផ្ទាល់នៅតាមទីតាំងបោះឆ្នោតដែលបានកំណត់ របស់ពួកគេ ដែលខុសពីមណ្ឌលបោះឆ្នោតនិងប្រភេទ សន្លឹកឆ្នោតរបស់ពួកគេ ។

នៅខែមេសា ឆ្នាំ 2019 ខោនធីនៃក្រុមប្រឹក្សាភិបាល Santa Clara បានអនុញ្ញាតឱ្យមន្ត្រីចុះឈ្មោះអ្នក បោះឆ្នោតរៀបចំការបោះឆ្នោតនៅក្រោម VCA ។ តាមរយៈការអនុវត្តច្បាប់ VCA របស់ខោនធី Santa Clara ការបោះឆ្នោតនឹងត្រូវធ្វើឡើងតាមគំរូថ្មីនៅមណ្ឌល បោះឆ្នោត ។ តាមរយៈគំរូថ្មីនេះ គ្រប់ អ្នក បោះឆ្នោតទាំងអស់ដែលបានចុះឈ្មោះ ត្រូវទទួលបានដោយស្វ័យប្រវត្តិនូវ សន្លឹកឆ្នោតបោះតាមសំបុត្រ ចាប់ផ្តើម 29 ថ្ងៃមុនកាលវិភាគបោះឆ្នោត។ អ្នកបោះឆ្នោតអាចនឹងផ្ញើសន្លឹកឆ្នោតរបស់គេត្រឡប់មក វិញតាមមធ្យោបាយណាមួយក្នុងចំណោម មធ្យោបាយទាំងបី៖ តាមប្រៃសណីយ៍ (បង់ថ្លៃប្រៃសណីយ៍) តាមទីតាំងទម្លាក់សន្លឹកឆ្នោតណាមួយ ឬនៅតាមមណ្ឌលបោះឆ្នោតណាមួយនៅក្នុង ខោនធី ។ អ្នក បោះឆ្នោតមិនតម្រូវឲ្យបោះឆ្នោតតាមសំបុត្រទេ ហើយជំនួសមកវិញ អាចទទួលបានសន្លឹកឆ្នោតមួយ សន្លឹកដើម្បីបោះឆ្នោតដោយផ្ទាល់តាម ការិយាល័យរបស់មន្ត្រីចុះឈ្មោះបោះឆ្នោត (ROV) ឬនៅតាម មណ្ឌលបោះឆ្នោត ណាមួយនៅក្នុង ខោនធី Santa Clara ។ បច្ចុប្បន្ននេះ ជាជាងឲ្យអ្នកបោះឆ្នោតមានទី តាំងទៅបោះឆ្នោតតែមួយកន្លែងនោះ មណ្ឌល បោះឆ្នោតបើកទ្វារទទួលអ្នកបោះឆ្នោត ទាំងអស់ខាង ដែលបានចុះឈ្មោះនៅក្នុងខោនធី ក្នុងរយៈពេល ប៉ុន្មានថ្ងៃមុនថ្ងៃបោះឆ្នោតមកដល់ បន្ថែមពីលើការ បើកទ្វារទទួលនៅថ្ងៃបោះឆ្នោត ។

ដើម្បីឲ្យកាន់តែប្រាកដថាសហគមន៍ត្រូវបានផ្តល់ព័ត៌មានយ៉ាងទូលំទូលាយពីការផ្លាស់ប្តូរនៅច្បាប់ VCA នោះ ROV បានបង្កើតទាំងគណៈកម្មការទទួលបានការប្រឹក្សាពីការបោះឆ្នោត (VAAC) និង គណៈកម្មាធិការប្រឹក្សាផ្នែកខាងភាសា (LAAC)។ គោលបំណងរបស់ VAAC គឺដើម្បីផ្តល់ប្រឹក្សា ផ្តល់ជំនួយ និងផ្តល់អនុសាសន៍ទាក់ទងការចូលរួមដំណើរការបោះឆ្នោតដោយមនុស្សចាស់ជរា និងបុគ្គលមាន ពិការភាព។ បេសកកម្មរបស់ VAAC គឺត្រូវផ្តល់ដល់អ្នកបោះឆ្នោតទាំងអស់នូវឱកាសបោះឆ្នោតដោយ

ឯករាជ្យនិងដាច់ដោយឡែក។ គោលបំណងរបស់ LAAC គឺត្រូវផ្តល់ឱកាស ផ្តល់ជំនួយ និងផ្តល់អនុសាសន៍ពីបញ្ហាពាក់ព័ន្ធ នឹងការទទួលបានជំនួយផ្នែកភាសាចំពោះដំណើរការបោះឆ្នោត ដោយអ្នកបោះឆ្នោតដែលនិយាយភាសាជាចំបងមិនមែនជាអង់គ្លេស។ វាជាបេសកកម្មរបស់ LAAC ដើម្បីជួយជម្រុញឱ្យទទួលបានឱកាសជំនួយផ្នែកភាសា។ គណៈកម្មាធិការទាំងពីរផ្តល់ការណែនាំដ៏សំខាន់ដល់ ROV និងជាធាតុផ្សំគន្លឹះទាំងការផ្សព្វផ្សាយ ដល់អ្នកបោះឆ្នោត និងរដ្ឋបាលបោះឆ្នោតសម្រាប់ខោនធី។ ROV ទទួលយកពាក្យសុំចូលជាសមាជិក ទាំងសម្រាប់ LAAC ឬ VAAC ជាប្រចាំ។ ដើម្បីដាក់ពាក្យសុំចូលជាសមាជិកមកកាន់គណៈកម្មការទាំងពីរបាន ពាក្យសុំអាចរកបាននៅលើគេហទំព័ររបស់ ROV: www.sccvote.org/voterschoice ។

ROV ក៏មានគម្រោងបង្កើតនូវសម្ព័ន្ធភាពអប់រំនិងផ្សព្វផ្សាយដល់អ្នកបោះឆ្នោត (VEOC) ដើម្បីពង្រីកនូវកម្មវិធីអប់រំអ្នកបោះឆ្នោតរបស់ខ្លួន ដើម្បីជូនដំណឹងដល់ពលរដ្ឋអំពី CVA, និងឱកាសសម្រាប់ការចូលរួមរបស់ សហគមន៍ ។ ផែនការរដ្ឋបាលបោះឆ្នោត (EAP)នេះ រួមបញ្ចូលនូវព័ត៌មានត្រឡប់និងព័ត៌មានពីគណៈ កម្មាធិការទាំងនេះ និងព្រមទាំងអង្គការដៃគូនានាផ្សេងទៀត ។ បន្ថែមពីនេះ មតិកែលម្អដែលទទួលបានពីសាធារណជនតាមរយៈទម្រង់ផ្តល់មតិកែលម្អអនឡាញ និងការប្រជុំ EAP របស់យើង ត្រូវបានធ្វើការពិចារណាដោយល្អិតល្អន់ និងនៅកន្លែងដែលសមស្រប។ ការទទួលបានការគាំទ្រពីសហគមន៍នឹងមាន សារៈសំខាន់ដល់ការអនុវត្ត ឱ្យបានជោគជ័យនូវការបោះឆ្នោតក្រោមច្បាប់ VCA និងវិធីសាស្ត្រថ្មីនៃ ការគ្រប់គ្រងការបោះឆ្នោតនៅក្នុងខោនធី Santa Clara ។

តាមរយៈមតិកែលម្អដែលទទួលបានពីសាធារណជនអំពីការរៀបចំការបោះឆ្នោតរបស់ខោនធីនៅក្រោម VCA នេះ ROV បានធ្វើបច្ចុប្បន្នភាព EAP នៃការចាប់ផ្តើមដំបូងក្នុងការឆ្លុះបញ្ចាំងការផ្លាស់ប្តូរដែលបានស្នើ។

ឯកសារនេះផ្តល់ការណែនាំអំពីរបៀបដែលខោនធី Santa Clara អនុវត្តការបោះឆ្នោតក្រោមច្បាប់ VCA ។ សម្រាប់ឯកសារយោង លក្ខខណ្ឌបច្ចេកទេសនិងលក្ខណៈបច្ចេកទេសនៃការបោះឆ្នោត ត្រូវបានកំណត់ និយមន័យក្នុងសទ្ទានុក្រមនៅក្នុងឧបសម្ព័ន្ធ A ។

ផ្នែកទី 1 – ផែនការគ្រប់គ្រងបោះឆ្នោត

ខោនធីនីមួយៗដែលកំពុងអនុវត្តច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត (VCA) ត្រូវធ្វើពង្រាងផែនការ គ្រប់គ្រងការបោះឆ្នោត ដោយមានព័ត៌មានចាំបាច់នានាដើម្បីស្វែងយល់ថាតើការផ្លាស់ប្តូរនេះជះឥទ្ធិពលដូចម្តេចខ្លះមកលើអ្នកបោះឆ្នោត ។ EAP ត្រូវបានបែងចែកជាពីរផ្នែក៖ ផ្នែកទី1 - អ្នកគ្រប់គ្រងបោះឆ្នោត និងផ្នែកទី2 - ផែនការអប់រំនិងការផ្សព្វផ្សាយ ។

ដំណើរការបោះឆ្នោតតាមសំបុត្រ (VBM)

EAP ដាក់បញ្ចូលនូវព័ត៌មានស្តីអំពីមណ្ឌលបោះឆ្នោតនិងទីតាំងទម្លាក់សន្លឹកឆ្នោត និងម៉ោងធ្វើការ ការ បង្កើតទាំងគណៈកម្មការទទួលបានការប្រឹក្សាផ្នែកភាសា (LAAC) និងគណៈកម្មការទទួលបានការ ប្រឹក្សាសម្រាប់អ្នកបោះឆ្នោត (VAAC) ផែនការអប់រំនិងផ្សព្វផ្សាយដល់អ្នកបោះឆ្នោត ការបញ្ចូល សាធារណៈជននិងការពិចារណាលើការជូនដំណឹង និងខ្លឹមសារពាក់ព័ន្ធផ្សេងទៀត ។

នៅក្នុងមណ្ឌលគំរូបោះឆ្នោត អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ ត្រូវបានផ្តល់ជូនដោយស្វ័យ ប្រវត្តិកិច្ចបញ្ចប់បោះឆ្នោតតាមសំបុត្រជាផ្លូវការ។ កញ្ចប់នេះត្រូវបានបញ្ជូនទៅកាន់អ្នកបោះឆ្នោតនៅក្នុង ស្រាមសំបុត្រពណ៌សដែលផ្ទុកនូវឯកសារដូចខាងក្រោម៖

- ស្រាមសំបុត្របញ្ជូនត្រឡប់មកវិញពណ៌ខៀវ
- សន្លឹកឆ្នោតផ្លូវការ ដែលអាចមានភាគសន្លឹកឆ្នោតជាច្រើន អាស្រ័យទៅលើចំនួននៃការប្រកួតសម្រាប់ការបោះឆ្នោត។
- ក្រដាសមួយសន្លឹកស្តីពីការណែនាំពីរបៀបបំពេញ និងជ្រើសសន្លឹកឆ្នោតត្រឡប់មកវិញ
- ក្រដាសមួយសន្លឹកដោយមានព័ត៌មានពីទីតាំងមណ្ឌលបោះឆ្នោត & ហិបទម្លាក់សន្លឹកឆ្នោត និងម៉ោងធ្វើការ
- ស្លឹកដែលសរសេរថា "ខ្ញុំបានបោះឆ្នោតហើយ"
- ក្រដាសមួយសន្លឹកបន្ថែមទៀតមានផ្ទុកព័ត៌មានបន្ថែម ប្រសិនបើចាំបាច់នោះ

សន្លឹកឆ្នោតទាំងអស់នឹងត្រូវធ្វើតាមសេវាប្រៃសណីយ៍សហរដ្ឋអាមេរិក ចាប់ផ្តើមឡើងក្នុងរយៈពេល 29 ថ្ងៃមុនថ្ងៃបោះឆ្នោត ។ អ្នកបោះឆ្នោតគួរចាប់ផ្តើមទទួលបាននូវកញ្ចប់ឆ្នោតតាមប្រអប់សំបុត្រចាប់ពី ក្រោយពេលនោះតទៅ។

ក្រោយពីពួកគេបានបំពេញសន្លឹកឆ្នោតតាមសំបុត្ររួចរាល់ហើយ អ្នកបោះឆ្នោតអាចនឹងជ្រើសសន្លឹកឆ្នោតរបស់ គេត្រឡប់មកវិញតាមសំបុត្រធម្មតាដោយប្រើប្រាស់ស្រាមសំបុត្រផ្តល់ជូនដែលមានបិទតែមបង់ថ្លៃរួច ឬ ដោយការភ្លើសន្លឹកឆ្នោតត្រឡប់ទៅកាន់មណ្ឌលបោះឆ្នោត ឬទីតាំងទម្លាក់សន្លឹកឆ្នោតណាមួយក៏បានដែរ ។ មណ្ឌលបោះឆ្នោតទាំងអស់នឹងដើរតួជាទីតាំងទម្លាក់សន្លឹកឆ្នោត ខណៈដែលទីតាំងទម្លាក់សន្លឹកឆ្នោតមួយចំនួននឹងស្ថិតនៅដាច់តែឯង ហើយត្រូវបានបោះទីតាំងនៅជុំវិញខោនធីនៅក្នុងទីតាំងដែលបានកំណត់ ។

ក្នុងករណីអ្នកបោះឆ្នោតមិនទទួលបានសន្លឹកឆ្នោតទាន់ពេល ឬក្នុងករណីពួកគេធ្វើឲ្យមានកំហុសនៅលើ សន្លឹកឆ្នោតរបស់គេ ពួកគេអាចស្នើសុំប្តូរសន្លឹកឆ្នោតរបស់គេនោះបាន ។ កញ្ចប់បោះឆ្នោតតាមសំបុត្រថ្មី នឹងត្រូវផ្ញើទៅពួកគេដោយមានសន្លឹកឆ្នោតថ្មីមកជាមួយ ។ ប្រសិនបើពួកគេត្រូវការប្តូរសន្លឹកឆ្នោតថ្មីក្នុង រយៈពេលតិចជាងប្រាំពីរថ្ងៃមុនថ្ងៃបោះឆ្នោតនោះ ពួកគេនឹងត្រូវទៅកាន់ការិយាល័យមន្ត្រីគ្រប់គ្រងបញ្ជីបោះឆ្នោត (ROV) ឬទៅកាន់មណ្ឌលបោះឆ្នោតណាមួយក៏បានដើម្បីទទួលបានសន្លឹកឆ្នោតថ្មី ។

ចំពោះអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួច ដែលអាចនិយាយបានពីភាសាចំបងមិនមែនជា
អង់គ្លេសនោះ សន្លឹកឆ្នោតនឹងមានធ្វើជាប្រាំបីភាសា៖ ភាសាចិន, ភាសាអេស្បាញ, ភាសាតាកា
ឡូក, ភាសាវៀតណាម, ភាសាខ្មែរ, ភាសាកូរ៉េ, ភាសាហ៊ិនឌី, និង ភាសាជប៉ុន ។ សន្លឹកឆ្នោតតាមទូរ
សារ ក៏មានផ្តល់ជូន ផងដែរតាមការស្នើសុំ សម្រាប់មណ្ឌលគោលដៅនានា អនុលោមតាមក្រមបោះ
ឆ្នោត ផ្នែក §14201 ជា ភាសាហ្គាឡាទី ភាសានេប៉ាល់ ភូនចាប៊ី ភាសាតាមិល និងភាសាតេលូហ្គូ។
អង្គភាពគូសផែនទីប្រព័ន្ធ ព័ត៌មានទីតាំងភូមិសាស្ត្រ កំណត់ថាតើមណ្ឌលខ្លះនៅក្នុងការបោះឆ្នោត
នីមួយៗត្រូវទទួលបានសន្លឹកឆ្នោត តាមទូរសារដោយផ្អែកទៅតាមភាសារបស់អ្នកដែលចុះឈ្មោះ
បោះឆ្នោតទាំងនោះ ។ ក្នុងចំណោមភាសាទាំងនេះ អ្នកបោះឆ្នោតអាចបញ្ជាក់ពីភាសាដែលគេពេញ
ចិត្តនៅលើទម្រង់ចុះឈ្មោះនៅពេលគេចុះឈ្មោះបោះឆ្នោត។ សន្លឹកឆ្នោតនឹងឯកសារបោះឆ្នោត
តាមសំបុត្រ នឹងត្រូវបញ្ជូនទៅកាន់ពួកគេជាភាសាដែលគេពេញចិត្ត ។ អ្នកបោះឆ្នោតក៏អាចស្នើសុំ
ផ្លាស់ប្តូរភាសាដែលគេពេញចិត្តបានដែរ ដោយធ្វើការទាក់ទងមកកាន់ការិយាល័យ ROV តាមទូរ
សព្ទ (408) 299-VOTE, ទូរសារ (408) 998-7314, អ៊ីម៉ែល voterinfo@rov.sccgov.org, ដោយផ្ទាល់
ឬតាមរយៈទម្រង់ស្នើសុំសកម្មភាពបោះឆ្នោត (VARF) ។ អ្នកបោះឆ្នោតអាចមកយកទម្រង់ VARF
នៅការិយាល័យ ROV ឬអាចត្រូវបានផ្ញើតាមអ៊ីម៉ែល, ទូរសារ ឬផ្ញើតាមប្រៃសណីយ៍ទៅកាន់ពួក
គេ។ ជាការជំនួស VARF អាចរកបាននៅលើគេហទំព័រ ROV ហើយក៏អាចរកបាននៅក្នុងសេចក្តី
ណែនាំព័ត៌មានស្តីពីការបោះឆ្នោត (CVIG) ។

ការបោះឆ្នោតដែលអាចចូលធ្វើដំណើរការបានតាមសំបុត្រ

អ្នកបោះឆ្នោតក៏អាចស្នើសុំច្បាប់ថតចម្លងអេឡិចត្រូនិកនៃសេចក្តីណែនាំព័ត៌មានស្តីពីការបោះឆ្នោត (CVIG) របស់ពួកគេបានដែរដែលត្រូវបានថតចម្លងសម្រាប់ការអាចប្រើប្រាស់បាន ដោយធ្វើការទាក់ទងទៅកាន់ ការិយាល័យ ROV ។ ក្រោយពីអ្នកបោះឆ្នោតធ្វើដំណើរសុំនោះរួចមក ពួកគេត្រូវបានដាក់ចូលទៅក្នុងបញ្ជីឈ្មោះអចិន្ត្រៃយ៍ ហើយនឹងទទួលបានអ៊ីម៉ែលមួយពីការិយាល័យរបស់យើងនៅពេលសម្រាប់បោះឆ្នោតដែលត្រូវបានដាក់បង្ហាញលើគេហទំព័ររបស់យើងសម្រាប់ការបោះឆ្នោតនីមួយៗ។ ពួកគេត្រូវដកចេញពីបញ្ជីឈ្មោះតែក្នុងករណីដែលពួកគេអសកម្ម ឬរួចចេញពី ខោនធី មាននៅលើបញ្ជី ឈ្មោះជនប្រព្រឹត្តិបទឧក្រិដ្ឋ ឬ ទទួលមរណភាពតែប៉ុណ្ណោះ ។

ជម្រើសដែលគេអាចទទួលបានមួយទៀតដែលអ្នកបោះឆ្នោតអាចស្នើសុំបាននោះគឺត្រូវប្រើប្រព័ន្ធបោះឆ្នោត តាមសំបុត្រដែលអាចចូលបានពីចម្ងាយ (RAVBM) ។ ប្រព័ន្ធ RAVBM ត្រូវបានបង្កើតឡើងពីដំបូងសម្រាប់ការប្រើប្រាស់ តែអ្នកដែលបានឈ្មោះរួចដោយមានពិការភាព ក៏ដូចជាសម្រាប់តែយោធា និងអ្នកបោះឆ្នោតនៅក្រៅប្រទេសតែប៉ុណ្ណោះ¹ ។ យ៉ាងណាមិញ ច្បាប់សភាកាលីហ្វ័រញ៉ា (AB) 37

(California Assembly Bill (AB) 37) ឥឡូវបានអនុញ្ញាតឱ្យអ្នកបោះឆ្នោតទាំងឡាយប្រើប្រាស់ប្រព័ន្ធ RAVBM បាន។ គោលបំណងនៃប្រព័ន្ធ RAVBM គឺមិនមែនដើម្បីបោះឆ្នោតតាមអ៊ីនធឺណិតទេ ។ អ្នកបោះឆ្នោតតាម RAVBM នឹងត្រូវបានទទួលអ៊ីម៉ែលដោយមានតំណភ្ជាប់

ដើម្បីចូលទៅកាន់សន្លឹកឆ្នោតរូបភាពរបស់ពួកគេ ព្រមទាំងសេចក្តីណែនាំនានាពីរបៀបទាញយកសន្លឹកឆ្នោត ការព្រឹន ការបំពេញ និងការផ្ញើត្រឡប់មកវិញនូវសន្លឹកឆ្នោតរបស់ពួកគេដោយមានបោះត្រាប្រៃសណីយ៍មានចុះកាលបរិច្ឆេទនៅ ឬមុនថ្ងៃបោះឆ្នោត ហើយទទួលដោយ ROV មិនឱ្យយឺតជាងប្រាំពីរថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោតឡើយ។ ដោយប្រើប្រាស់តំណភ្ជាប់ អ្នកបោះឆ្នោតត្រូវទាញយកសន្លឹកឆ្នោតទៅកាន់ ឧបករណ៍អេឡិចត្រូនិករបស់ខ្លួនដើម្បីអាន និងគូសលើសន្លឹកឆ្នោតរបស់ខ្លួនទៅតាមលក្ខណៈលទ្ធភាពដែល អាចចូលប្រើប្រាស់រៀងៗខ្លួន ។ ដូចគ្នាទៅនឹងអ្នកបោះឆ្នោតដែលបានចុះឈ្មោះហើយដែរ មានមធ្យោបាយបីយ៉ាងដែលអ្នកបោះឆ្នោត RAVBM អាចផ្ញើត្រឡប់មកវិញនូវសន្លឹកឆ្នោតរបស់គេបានគឺ៖ តាមសំបុត្រធម្មតា ដោយការទម្លាក់សន្លឹកឆ្នោតរបស់គេនៅតាមប្រអប់ទម្លាក់សន្លឹកឆ្នោត ឬ ដោយកាបញ្ជូនត្រឡប់មកកាន់មណ្ឌលបោះឆ្នោតណាមួយក៏បាន ។ ព័ត៌មានបន្ថែមទាក់ទងនឹង RAVBM អាចស្វែងរកបាននៅលើគេហទំព័រ ROV៖ <https://sccvote.sccgov.org/vote-mail/accessible-voting-ravbm>

មិនថាជ្រើសរើសយកវិធីបញ្ជូនមកវិញណាមួយទេ សន្លឹកឆ្នោតត្រូវតែផ្ញើមកវិញដាក់ក្នុងស្រោមសំបុត្រ ។ សូមណែនាំដល់អ្នកបោះឆ្នោតឱ្យប្រើប្រាស់ស្រោមសំបុត្របញ្ជូនត្រឡប់ មកវិញដែលត្រូវបានដាក់ បញ្ចូលក្នុងស្រោមសំបុត្របោះឆ្នោតតាមសំបុត្ររបស់ពួកគេ ។ ស្រោមសំបុត្របោះឆ្នោតតាមប្រអប់សំបុត្រសម្រាប់ការផ្ញើត្រឡប់មកវិញ មានវន្តពីរនៅក្បែរបន្ទាត់ចុះហត្ថលេខាដើម្បីជួយដល់អ្នកបោះឆ្នោតដែលមានពិការភាពគំហើញដោយប្រាប់ទីតាំងនៃបន្ទាត់ចុះហត្ថលេខា។ ពួកគេអាចស្នើសុំសន្លឹកឆ្នោតជំនួសថ្មីបាន ដោយទូរសព្ទមកកាន់ប្រព័ន្ធតតតិចថ្ងៃរបស់ ROV តាមលេខ (866) 430-8683 ឬ អាចមកយកដោយផ្ទាល់នៅការិយាល័យ ROV ឬ នៅតាមមណ្ឌលបោះឆ្នោតណាមួយក៏បាន ។ ស្រោមសំបុត្រពណ៌ខៀវបញ្ជូនសន្លឹកឆ្នោតត្រឡប់ជំនួសថ្មីនឹងមាននៅតាមប្រអប់ទម្លាក់សន្លឹកឆ្នោតផងដែរ ។ អ្នក បោះឆ្នោតក៏អាចជ្រើសរើសប្រើស្រោមសំបុត្រផ្ទាល់ខ្លួនបានផងដែរ ប៉ុន្តែត្រូវតែដាក់មកជាមួយនូវទំព័រ សម្បថរបស់អ្នកបោះឆ្នោតដែលបានចុះហត្ថលេខានិងព្រឹនភ្ជាប់មកជាមួយនិងសន្លឹកឆ្នោតរបស់ពួកគេ ។ ទំព័រពាក្យសម្បថរបស់អ្នកបោះឆ្នោត អាចទាញយកបានជាមួយនិងសន្លឹកឆ្នោត តាមរយៈតំណភ្ជាប់អ៊ីម៉ែល RAVBM ។ ប្រសិនបើបញ្ជូនសន្លឹកឆ្នោតឡើងតាមសំបុត្រធម្មតា នោះស្រោមសំបុត្របញ្ជូនសន្លឹកឆ្នោតត្រឡប់ មិនតម្រូវឱ្យមានបិទតែមអ្វីឡើយ ប៉ុន្តែចាំបាច់ត្រូវមានបិទតែមឱ្យបានត្រឹមត្រូវ នៅពេលអ្នក បោះឆ្នោតបញ្ជូនសន្លឹកឆ្នោតត្រឡប់មកវិញដោយប្រើ

¹ សូមមើលក្រមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា §303.3

ស្រាមសំបុត្រផ្ទាល់ខ្លួនរបស់ពួកគេ ។

ការដឹកជញ្ជូនសន្លឹកឆ្នោតបន្ទាន់

សម្រាប់អ្នកបោះឆ្នោតដែលកំពុងស្នាក់នៅមន្ទីរពេទ្យនិងមានពិការភាព កំដូចជាអ្នកបោះឆ្នោតដែលត្រូវស្ថិតនៅក្នុងផ្ទះដោយសារភាពអាសន្នផ្នែកវេជ្ជសាស្ត្រ នីតិវិធីបញ្ជូនសន្លឹកឆ្នោតជាបន្ទាន់ត្រូវបានប្រើប្រាស់នៅពេលអ្នកបោះឆ្នោតត្រូវការសន្លឹកឆ្នោត និងមិនអាចទាញយកសន្លឹកឆ្នោតរបស់ពួកគេដោយផ្ទាល់បាន ។ ពាក្យស្នើសុំការដឹកជញ្ជូនសន្លឹកឆ្នោតបន្ទាន់ តម្រូវឱ្យបំពេញ ហើយផ្ញើត្រឡប់មកវិញ ដើម្បីផ្ទៀងផ្ទាត់ភាព ដូចគ្នានៃការចុះឈ្មោះនិង ហត្ថលេខា បច្ចុប្បន្ន តាមរយៈប្រព័ន្ធគ្រប់ព័ត៌មានបោះឆ្នោត (EIMS) របស់ ROV ។ អ្នកបោះឆ្នោតដែលបានចុះឈ្មោះត្រូវបំពេញ ចុះហត្ថលេខា និងកាលបរិច្ឆេទនៅលើពាក្យស្នើសុំការដឹកជញ្ជូនសន្លឹកឆ្នោតបន្ទាន់ ។ ប្រសិនបើអ្នកបោះឆ្នោតមិនអាចចុះហត្ថលេខា នៅលើពាក្យស្នើសុំរបស់ពួកគេបានទេនោះ ឱ្យនរណាម្នាក់អាចជួយអ្នកបោះឆ្នោតដោយគូស "X" ។ អ្នកតំណាងជួយដល់អ្នកបោះឆ្នោតគួរព្រមព្រៀងនិងសរសេរឈ្មោះ និងចុះហត្ថលេខារបស់គេ និងផ្ញើត្រឡប់វិញនូវពាក្យស្នើសុំការដឹកជញ្ជូនសន្លឹកឆ្នោតបន្ទាន់ទៅកាន់ការិយាល័យជំរុំរបស់ ROV នៅលើផ្លូវ Berger Drive ។ ការិយាល័យនឹងផ្ទៀងផ្ទាត់ព័ត៌មានអ្នកបោះឆ្នោតនិងហត្ថលេខានៅក្នុង EIMS និងនៅពេលផ្ទៀងផ្ទាត់រួច សន្លឹកឆ្នោតអាចត្រូវ ចេញជូនដល់អ្នកបោះឆ្នោតនិងកញ្ចប់បោះឆ្នោតតាមសំបុត្រពេញលេញមួយត្រូវរៀបចំឡើង ។ អ្នកតំណាងជួយដល់អ្នកបោះឆ្នោតនៅពេលនោះ អាចយកសន្លឹកឆ្នោតទៅឱ្យអ្នកបោះឆ្នោតទៅតាមទីតាំងរបស់ពួកគេ ។ នៅពេលបំពេញចប់សព្វគ្រប់ហើយ សន្លឹកឆ្នោតអាចត្រូវផ្ញើត្រឡប់ទៅការិយាល័យជំរុំរបស់ ROV មណ្ឌលបោះឆ្នោត ឬ ទីតាំងប្រអប់ទម្លាក់សន្លឹកឆ្នោតណាមួយក៏បាន ដើម្បីដំណើរការរួមជាមួយនិងសន្លឹកឆ្នោតបោះតាមសំបុត្រផ្សេងទៀត ។

អ្នកបោះឆ្នោតដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ខោនធី ក៏អាចប្រើនីតិវិធីបញ្ជូនសន្លឹកឆ្នោតជាបន្ទាន់បានដែរ ។ អ្នកបោះឆ្នោតដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគាររដ្ឋឬសហព័ន្ធ មិនមានសិទ្ធិកំណត់ដោយច្បាប់ឱ្យបោះ ឆ្នោតបានឡើយ ។

ទីតាំងទម្លាក់សន្លឹកឆ្នោត

ប្រើប្រាស់ចំនួននេះ ក្រុមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា ដាក់កំហិតឱ្យខោនធីត្រូវផ្តល់ទីតាំងទម្លាក់សន្លឹកឆ្នោត សម្រាប់អ្នកបោះឆ្នោត ។ យ៉ាងហោចណាស់ត្រូវមាន (1) ទីតាំងទម្លាក់សន្លឹកឆ្នោតសម្រាប់អ្នកបោះឆ្នោត ដែលចុះឈ្មោះរួចចំនួន 15,000 នាក់ ដោយមានរយៈពេល 28 ថ្ងៃ មុនថ្ងៃបោះឆ្នោតហើយ រួមទាំងថ្ងៃបោះ ឆ្នោតផងមានចំនួនសរុប 29 ថ្ងៃ។

ប្រើប្រាស់ចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោតបច្ចុប្បន្ននៃបញ្ជីឈ្មោះអ្នកបោះឆ្នោត (ROV) ចំនួនទីតាំង ទម្លាក់សន្លឹកឆ្នោតយ៉ាងតិចបំផុតដែលតម្រូវឱ្យមាន គឺមានចំនួន 67 ទីតាំង ។ ចំនួនប្រអប់ទម្លាក់សន្លឹកឆ្នោត ត្រូវកែប្រែផ្អែកទៅតាមចំនួនអ្នកបោះឆ្នោតដែលបានចុះឈ្មោះជាក់ស្តែងនៅក្នុងខោនធី គិតមកត្រឹម 88 ថ្ងៃ មុនពេលបោះឆ្នោតនីមួយៗ ។

ខ្សែបន្ទាត់បែងចែក	លក្ខខណ្ឌតម្រូវការតិចបំផុត
ទីតាំងទម្លាក់សន្លឹកឆ្នោត (1 សម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចមានចំនួន 15k នាក់)	67

ដើម្បីកំណត់ទៅលើទីតាំងដែលប្រសើរបំផុតសម្រាប់ប្រអប់ទម្លាក់សន្លឹកឆ្នោតនោះ ROV ប្រើប្រាស់នូវលក្ខខណ្ឌតម្រូវការ 14 ចំណុចដែលត្រូវបានកំណត់ជាកំហិតដោយរដ្ឋលេខាធិការ (SOS) និងក្រុមបោះឆ្នោត ដើម្បីជួយកំណត់ពីទីកន្លែងដែលមានប្រសិទ្ធភាពបំផុតសម្រាប់ទីតាំងមណ្ឌលបោះឆ្នោត ។

លក្ខខណ្ឌតម្រូវ ទាំង 14 ជួយដល់ ROV ក្នុងការផ្តល់ឲ្យខោនធីនូវទីតាំងដែលងាយស្រួលចេញចូល បំផុតដែលមានសម្រាប់ ដាក់ហិបទម្លាក់សន្លឹកឆ្នោតផងដែរ។

1. ទីតាំងស្ថិតនៅជិតការដឹកជញ្ជូនសាធារណៈ
2. ទីតាំងនៅជិតសហគមន៍ប្រើប្រាស់ការបោះឆ្នោតតាមសំបុត្រដែលមានចំនួនតិច
3. ទីតាំងនៅជិតមជ្ឈមណ្ឌលប្រមូលផ្តុំប្រជាជន
4. ទីតាំងនៅជិតសហគមន៍ដែលមានភាសាភាគតិច
5. ទីតាំងនៅជិតកន្លែងសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព
6. ទីតាំងនៅជិតសហគមន៍ដែលមានអត្រាម្ចាស់កម្មសិទ្ធិយានយន្តកម្រិតទាប
7. ទីតាំងនៅជិតសហគមន៍ដែលមានប្រាក់ចំណូលទាប
8. ទីតាំងនៅជិតសហគមន៍ដែលមានអត្រាចុះឈ្មោះបោះឆ្នោតកម្រិតទាប
9. ទីតាំងនៅជិតតំបន់ប្រជាជនរស់នៅក្នុងភូមិសាស្ត្រដាច់ស្រយាល រួមទាំងតំបន់អភិរក្សជនជាតិដើម អាមេរិកផងដែរ
10. ទីតាំងងាយស្រួលចេញចូលបាន និងមានចំណតឥតគិតថ្លៃ
11. ចម្ងាយនិងពេលវេលាធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោតនិងទីតាំងទម្លាក់សន្លឹកឆ្នោត
12. តម្រូវការសម្រាប់វិធីផ្សេងទៀតសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព ដែលពុំទទួលបានជម្រើសនៃការបោះឆ្នោតតាមសំបុត្រ
13. លក្ខណៈចរាចរណ៍នៅក្បែរមណ្ឌលបោះឆ្នោតនិងទីតាំងទម្លាក់សន្លឹកឆ្នោត
14. តម្រូវការសម្រាប់មណ្ឌលបោះឆ្នោតចល័ត

ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវបានដាក់ទៅតាមទីតាំងរបស់គេចាប់ផ្តើមឡើង 29 ថ្ងៃមុនថ្ងៃបោះឆ្នោត ។ នៅត្រឹមថ្ងៃទី 28 មុនថ្ងៃ បោះឆ្នោត ប្រអប់ទម្លាក់សន្លឹកឆ្នោតទាំងអស់គប្បីតម្លើង និងរៀបចំឲ្យបានរួចរាល់ដើម្បីប្រើប្រាស់ ។ ដើម្បីធានាអ្នកបោះឆ្នោតទាំងអស់អាចចូលធ្វើដំណើរការបាន ប្រអប់ទម្លាក់សន្លឹកឆ្នោតគប្បីត្រូវបានរចនាឡើងឲ្យមានមុខងារដូចខាងក្រោម²៖

- ដើម្បីការពារការបាក់បែកនិងចូលដោយគ្មានការអនុញ្ញាត នោះប្រអប់ទម្លាក់សន្លឹកឆ្នោតណាដែលដាក់នៅខាងក្រៅមិនមានដាក់បុគ្គលិកប្រចាំការនោះ ត្រូវសង់ពិសម្ភារៈដែលជាប់ធន់អាចទប់ទល់នឹងការបំផ្លាញបំផ្លាញ ការរុះរើ និងអាកាសធាតុអាក្រក់បាន។
- ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវមានរន្ធពើកចំហ ដែលមិនធំល្មមឲ្យសន្លឹកឆ្នោតអាចត្រូវបានគេផ្លាស់ប្តូរ ដោយគ្មានការអនុញ្ញាត ឬត្រូវយកចេញបាននោះទេ។
- ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវបានរចនាឡើងតាមលក្ខណៈបច្ចេកទេសដែលការប៉ះពាល់ណាមួយ ដោយគ្មានការអនុញ្ញាតអាចផ្តល់ឲ្យឃើញនូវស្លាកស្នាមជាភស្តុតាង ដែលអាចឲ្យដឹងបានថាមាន ការប៉ះពាល់ដោយគ្មានការអនុញ្ញាតបានកើតឡើង។ មន្ត្រីបោះឆ្នោតអាចប្រើត្រាសុវត្ថិភាពសម្រាប់ គោលបំណងនានានៃផ្នែកនេះ ។
- ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវផ្តល់នូវស្លាកសញ្ញាបង្ហាញជាក់លាក់ឲ្យដឹងពីកន្លែងដែលសន្លឹកឆ្នោតត្រូវ ស្របបញ្ចូល។
- ប្រអប់ទម្លាក់សន្លឹកឆ្នោតនីមួយៗត្រូវបានកំណត់ផ្តល់ឲ្យជាចំនួនលេខសម្គាល់ជាពិសេសតែមួយគត់ ដែលស្ថិតនៅចំពីលើហិបទម្លាក់សន្លឹកឆ្នោត ហើយត្រូវតែងាយស្រួលចំណាំ ដោយអ្នកប្រមូលសន្លឹកឆ្នោតដែលត្រូវបានចាត់តាំង ក៏ដូចជាសាធារណជនផងដែរ។
- ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវដាក់សញ្ញាសម្គាល់ឲ្យបានច្បាស់និងងាយស្រួលឃើញ ថាជា "ប្រអប់ទម្លាក់ សន្លឹកឆ្នោតផ្លូវការ"។
- ផ្នែកខាងក្រៅនៃប្រអប់ទម្លាក់សន្លឹកឆ្នោត ត្រូវតែងាយស្រួលធ្វើប្រតិបត្តិការដោយមិនភ្ជាប់តឹង សង្កត់ ឬ ធ្វើឲ្យភ្លាត់កដៃឡើយ។

² សូមមើលក្រមបោះឆ្នោត 620132

- ផ្នែកខាងក្រៅនៃប្រអប់ទម្លាក់សន្លឹកឆ្នោត ត្រូវឱ្យមានសម្ពាធមិនលើសពីប្រាំ (5) ជោនឡើយ សម្រាប់ឱ្យអ្នកបោះឆ្នោតធ្វើប្រតិបត្តិការបាន។
- ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវតែអាចធ្វើប្រតិបត្តិការបាននៅកំពស់ដែលអាចឈោងដល់ ក្នុងចន្លោះពី 15 ទៅ 48 អ៊ិញ ពីតង្គ ឬផ្ទាល់ដីសម្រាប់បុគ្គលប្រើប្រាស់រទេះជនពិការអាចប្រើ ប្រាស់បាន (នេះនឹងមិនអនុវត្តចំពោះប្រអប់ទម្លាក់សន្លឹកឆ្នោតដែលត្រូវប្រើដោយអ្នកបើក បរយានយន្តឡើយ)។
- ស្លាកសញ្ញាប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវតែជាប្រភេទពណ៌ខុសពីគេ ដែលផ្ទុយពីផ្ទៃខាង ក្រោយ ហើយ “មិនត្រូវមានចំណាំង” ឡើយ។
- ប្រអប់ទម្លាក់សន្លឹកឆ្នោតទាំងឡាយត្រូវតែរចនាឡើងតាមលក្ខណៈបច្ចេកទេសដែលសាធារណ ជន នឹងយល់ថាពួកវាមានលក្ខណៈជាផ្លូវការនិងមានសន្តិសុខ។
- ប្រអប់ទម្លាក់សន្លឹកឆ្នោតនីមួយៗនៅទូទាំងខោនធី ទាំងមានបុគ្គលិកនិងគ្មានបុគ្គលិក ចាត់តាំងឱ្យ មើល ត្រូវតែមានលក្ខណៈដូចគ្នា ហើយត្រូវមានការរចនាដូចគ្នា កំណត់ពណ៌ ហើយមានស្លាក សញ្ញាដើម្បីឱ្យសាធារណជនងាយស្រួលចំណាំ។
- ប្រអប់ទម្លាក់សន្លឹកឆ្នោតផ្នែកទៅលើការប្រើប្រាស់និងតម្រូវការរបស់ ខោនធី Santa Clara ។ ចំណុចសំខាន់ៗមួយចំនួនត្រូវចងចាំពីហិបទម្លាក់សន្លឹកឆ្នោតផ្លូវការ៖
 - មិនត្រូវការស្តែមដើម្បីផ្ទេរសន្លឹកឆ្នោតត្រឡប់មកទម្លាក់ក្នុងហិបទម្លាក់សន្លឹកឆ្នោត ឡើយ។
 - បោះឆ្នោតតាមរយៈសំបុត្រ សន្លឹកឆ្នោតនឹងមិនទទួលយកឡើយនៅក្រោយពីម៉ោង 8:00 យប់នៅថ្ងៃបោះ ឆ្នោតនៅទីតាំងទម្លាក់ដែលទទួលបានការអនុញ្ញាតណាមួយ។
 - ប្រអប់ទម្លាក់សន្លឹកឆ្នោតនឹងត្រូវចាក់សោនៅម៉ោង 8:00 យប់គត់នៅ ថ្ងៃបោះឆ្នោត។
 - ករណីលើកលែងមានតែក្នុងករណីដែលអ្នកបោះឆ្នោតស្ថិតនៅក្នុងជួររួច ហើយដើម្បីទម្លាក់ សន្លឹកឆ្នោតរបស់គេ នៅពេលដែលមណ្ឌលបោះឆ្នោត បិទ ឬ ម៉ោងត្រូវបានបន្ថែមតាមបង្គាប់របស់តុលាការ ។
- ការផ្លាស់ប្តូរហិបទម្លាក់សន្លឹកឆ្នោតផ្លូវការដោយគ្មានការអនុញ្ញាតគឺជាបទឧក្រិដ្ឋ។³
- ការជូនដំណឹងនឹងត្រូវបិទនៅលើប្រអប់ទម្លាក់សន្លឹកឆ្នោតនីមួយៗ ដើម្បីផ្តល់ការណែនាំដល់ម ត្រីបោះឆ្នោតក្នុងករណីហិបឆ្នោតពេញ ត្រូវបានប្តូរផ្លាស់ដោយគ្មានការអនុញ្ញាត ឬត្រូវបានធ្វើ ឱ្យខូចខាត ។
- ប្រអប់ឆ្នោតត្រូវតែមានលេខទូរសព្ទការិយាល័យ ROV និងលេខទូរសព្ទមិនអស់ថ្លៃទៅកាន់ ទាំង ROV ឬ 505 ដើម្បីផ្តល់ដំណឹងក្នុងករណីដែលប្រអប់ឆ្នោតត្រូវបានប្តូរផ្លាស់ដោយគ្មាន ការអនុញ្ញាត ឬត្រូវបានខូចខាតដោយប្រការណាមួយនោះ។⁴

ដើម្បីឱ្យប្រាកដថាអ្នកបោះឆ្នោតដែលភាសាទីមួយមិនមែនជាអង់គ្លេសអាចប្រើប្រាស់បាននោះ ប្រអប់ឆ្នោត ត្រូវតែសរសេរសម្គាល់ថា “ប្រអប់ទម្លាក់សន្លឹកឆ្នោតផ្លូវការ” គ្រប់ភាសាទាំងដប់បួន៖ / ភាសាអង់គ្លេស ភាសាចិន, ភាសាអេស្បាញ, ភាសាតាកាឡុក, ភាសាវៀតណាម, ភាសាខ្មែរ, ភាសាកូរ៉េ, ភាសាហ៊ីនឌី, ភាសា ជប៉ុន ភាសាហ្វីលីពីន, ភាសាណេប៉ាល់, ភាសាភូមា, ភាសាភូមា, ភាសាតាមិល, និង ភាសា តេលូហ្គូ។

បន្ថែមលើនេះទៀត ប្រអប់ទម្លាក់សន្លឹកឆ្នោតនីមួយៗមានសញ្ញាណែនាំដល់អ្នកបោះឆ្នោតថាមានផ្តល់ ជូននូវ ស្រាមសំបុត្របញ្ជូនសន្លឹកឆ្នោតត្រឡប់បន្ថែម ប្រសិនបើចាំបាច់ ។ អ្នកបោះឆ្នោតត្រូវបាន ណែនាំឱ្យអនុវត្តតាម ការណែនាំនៅលើស្រាមសំបុត្រ ដែលរួមបញ្ចូលទាំងការបំពេញឈ្មោះរបស់គេ

³ សូមមើលក្រមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា §18500
⁴ សូមមើលក្រមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា §20132

អាសយដ្ឋានទីលំនៅថ្ងៃ ខែ ឆ្នាំកំណើត និងការផ្តល់នូវហត្ថលេខារបស់គេ ។ ប្រសិនបើប្រើប្រអប់ទម្លាក់សន្លឹកឆ្នោតសន្លឹកឆ្នោតត្រូវបញ្ជូនទៅ ឡប់មាននៅក្នុងស្រោមសំបុត្រជាមួយនឹងព័ត៌មាននិងហត្ថលេខារបស់អ្នកបោះឆ្នោត ។ លេខទូរសព្ទមិនគិតថ្លៃ ត្រូវបានផ្តល់ការណែនាំដល់អ្នកបោះឆ្នោតឱ្យទូរសព្ទប្រសិនបើពួកគេមានសំណួរ ឬ ត្រូវការជំនួយបន្ថែម ។

ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវបានបង្កើតឡើងដើម្បីបំពេញតាមលក្ខខណ្ឌទាមទារដែលអាចប្រើប្រាស់បានចំពោះជនជាតិអាមេរិកាំងដែលមានពិការភាព (Americans with Disabilities Act, ADA)។ បន្ថែមពីនេះ ប្រអប់ទម្លាក់សន្លឹកឆ្នោតខ្លះអនុញ្ញាតឱ្យអ្នកបោះឆ្នោតអាចបើកបរទៅកាន់ទីតាំងដោយផ្ទាល់ និងទម្លាក់សន្លឹកឆ្នោតរបស់ខ្លួនដោយស្ថិតក្នុងរថយន្តរបស់ខ្លួនដោយមិនចាំបាច់ចូលចត ឬចេញពីរថយន្តឡើយ។ ព័ត៌មានអំពីការប្រើប្រាស់ប្រអប់ទម្លាក់សន្លឹកឆ្នោតនិងផ្តល់ជូននៅក្នុងមគ្គុទ្ទេសក៍ព័ត៌មានអ្នកបោះឆ្នោតខោនធី។

មណ្ឌលបោះឆ្នោត

មណ្ឌលបោះឆ្នោតបើកដំណើរការរហូតដល់ទៅ 11 ថ្ងៃ ហើយត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារបោះឆ្នោតថ្មី និងអាចប្រើប្រាស់បានងាយស្រួលជាងមុន ជំនួយខាងផ្នែកភាសា និងផ្តល់ការចុះឈ្មោះដោយមានលក្ខខណ្ឌ (CVR) និងបោះឆ្នោតនៅក្នុងថ្ងៃតែមួយ ។ បន្ថែមពីលើនេះទៀតនោះ អ្នកបោះឆ្នោតមិនតម្រូវឱ្យដាក់កម្រិត អាចបោះឆ្នោតបានតែក្នុងការិយាល័យតែមួយនោះទេ តែផ្ទុយទៅវិញ គេមានជម្រើសដើម្បីមើលទីតាំង មណ្ឌលបោះឆ្នោតណាមួយក្នុងចំណោមទីតាំងមណ្ឌលបោះឆ្នោតដែលមាននៅទូទាំងខោនធី Santa Clara ។

ស្ថិតក្រោមច្បាប់ VCA មណ្ឌលបោះឆ្នោតតម្រូវឱ្យបើកទ្វារច្រើនថ្ងៃជាងអ្វីដែលបានអនុវត្តពីមុនមកនៅតាម ការិយាល័យបោះឆ្នោតពីដើមនោះ ។ មណ្ឌលបោះឆ្នោតត្រូវធ្វើប្រតិបត្តិការក្រោមរយៈពេលបោះឆ្នោតមុនកាលកំណត់ចំនួនពីរ៖ (1) ដប់ថ្ងៃមុនថ្ងៃបោះឆ្នោត ហើយដោយរាប់បញ្ចូលថ្ងៃបោះឆ្នោតផងសម្រាប់រយៈពេលសរុបចំនួន 11 ថ្ងៃ និង (2) បីថ្ងៃមុនថ្ងៃបោះឆ្នោត ហើយដោយរាប់បញ្ចូលទាំងថ្ងៃបោះឆ្នោតផងមានរយៈពេលសរុបចំនួនបួនថ្ងៃ ។ ក្រមបោះឆ្នោត California ដាក់កំហិតឱ្យខោនធីត្រូវផ្តល់ទីតាំងទម្លាក់សន្លឹកឆ្នោតសម្រាប់អ្នកបោះឆ្នោត៖

- ចាប់ផ្តើមឡើងពីរយៈពេលដប់ (10) ថ្ងៃមុនថ្ងៃបោះឆ្នោត រហូតដល់និងដោយរាប់បញ្ចូល ទាំងថ្ងៃទីបួនមុនថ្ងៃបោះឆ្នោត មានរយៈពេលសរុបចំនួនប្រាំពីរ (7) ថ្ងៃ មណ្ឌលបោះឆ្នោតមួយ មានអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន 50,000 នាក់ត្រូវតែដំណើរការនៅក្នុងដែនយុត្តាធិការដែលការបោះឆ្នោតប្រព្រឹត្តទៅ ។
- ចាប់ផ្តើមឡើងពីរយៈពេលបី (3) ថ្ងៃ មុនថ្ងៃបោះឆ្នោត ហើយដោយរាប់បញ្ចូលទាំងថ្ងៃបោះឆ្នោតមានរយៈពេលសរុបចំនួនបួនថ្ងៃ (4) ថ្ងៃ មណ្ឌលបោះឆ្នោតមួយមានអ្នកបោះឆ្នោតមានចំនួន 10,000 នាក់ត្រូវតែដំណើរការចាប់ពីម៉ោង 7 ព្រឹក ដល់ម៉ោង 8 យប់ ។
- សម្រាប់ការបោះឆ្នោតពិសេសដែលប្រព្រឹត្តទៅក្រោមគំរូ VCA ចាប់ផ្តើមពីដប់ (10) ថ្ងៃមុនថ្ងៃបោះឆ្នោត សរុបដប់ (10) ថ្ងៃ មណ្ឌលបោះឆ្នោតមួយមានអ្នកបោះឆ្នោត 60,000 នាក់ត្រូវតែដំណើរការ។ ហើយនៅថ្ងៃបោះឆ្នោត មណ្ឌលបោះឆ្នោតមួយ (1) ដែលមានអ្នកបោះឆ្នោត 30,000 នាក់ ត្រូវតែដំណើរការចាប់ពីម៉ោង 7 ព្រឹកដល់ម៉ោង 8 យប់ ។

ដើម្បីផ្តល់សេវាដល់អ្នកបោះឆ្នោតឱ្យបានកាន់តែប្រសើរឡើង ខោនធី Santa Clara មានគម្រោងដំណើរការ មណ្ឌលបោះឆ្នោតរយៈពេល 11 ថ្ងៃបន្ថែមទៀតពីលើលក្ខខណ្ឌតម្រូវតិចបំផុត ហើយមណ្ឌលបោះឆ្នោតដំណើរការ 4 ថ្ងៃបន្ថែមទៀតពីលើលក្ខខណ្ឌតម្រូវអប្បបរមា នៅពេលមានធនធាន ។ ម៉ោងដំណើរការសម្រាប់ មណ្ឌលបោះឆ្នោតទាំងអស់អាចខុសគ្នាអាស្រ័យទៅលើទីតាំងអំពីកាលបរិច្ឆេទនៅមុនថ្ងៃបោះឆ្នោត⁵។ នៅថ្ងៃបោះឆ្នោតមណ្ឌលបោះឆ្នោតទាំងអស់នឹងបើកដំណើរការទទួលអ្នកបោះឆ្នោតពីម៉ោង 7:00 ព្រឹក ដល់ ម៉ោង 8:00 យប់ ទៅតាមការកំណត់របស់ក្រុមបោះឆ្នោត⁶។ ដោយប្រើប្រាស់ចំនួនអ្នកដែលបានចុះឈ្មោះ បោះឆ្នោតបច្ចុប្បន្ននៃបញ្ជីឈ្មោះអ្នកបោះឆ្នោត (ROV) ចំនួនមណ្ឌលបោះឆ្នោតរយៈពេល 11 ថ្ងៃនិង 4 ថ្ងៃ ដែលតម្រូវឱ្យមានជាអប្បបរមា គឺមានបញ្ជាក់នៅក្នុងតារាងខាងក្រោម ។ ការគណនាជាក់ស្តែងនឹងត្រូវកំណត់ក្នុងរយៈពេល 88 ថ្ងៃមុនការបោះឆ្នោត ដោយអនុលោមទៅតាមក្រុមបោះឆ្នោត⁷។

ខ្សែបន្ទាត់បែងចែក	លក្ខខណ្ឌតម្រូវការតិចបំផុត
មណ្ឌលបោះឆ្នោតដំណើរការរយៈពេល 11 ថ្ងៃ (1 សម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចរៀងរាល់ 50k នាក់)	20
មណ្ឌលបោះឆ្នោតដំណើរការរយៈពេល 4 ថ្ងៃ (1 សម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចរៀងរាល់ 10k នាក់)	81

ការចុះឈ្មោះអ្នកបោះឆ្នោត

មណ្ឌលបោះឆ្នោតផ្តល់នូវសេវាកម្មកាន់តែច្រើនមុនដែលផ្តល់ដោយការិយាល័យបោះឆ្នោតគំរូពីដើម ។ មួយនៃសេវាដែលត្រូវបានពង្រីកផ្តល់ឱ្យនៅតាមមណ្ឌលបោះឆ្នោតនោះគឺការចុះឈ្មោះអ្នកបោះឆ្នោត។ នៅពេលនេះ អ្នកបោះឆ្នោតមានលទ្ធភាពចុះឈ្មោះបោះឆ្នោត ធ្វើបច្ចុប្បន្នភាពការចុះឈ្មោះបោះឆ្នោតរបស់ពួកគេ និងការបោះឆ្នោតដោយមានលក្ខខណ្ឌនៅតាមមណ្ឌលបោះឆ្នោតណា មួយក៏បាន ។ អ្នកបោះឆ្នោតទាំងឡាយណាដែលត្រូវបានរកឃើញថាមានលក្ខណៈសម្បត្តិអាចបោះឆ្នោត ក្រោមការចុះឈ្មោះអ្នកបោះឆ្នោតមានលក្ខខណ្ឌ (CVR) នឹងទទួលបានសន្លឹកឆ្នោតព្រមទាំងស្រោមសំបុត្រ CVR ចំនួនមួយ ។

CVR គឺជាមធ្យោបាយសម្រាប់សមាជិកនៃសហគមន៍ដែលមិនបានចុះឈ្មោះបោះឆ្នោតនៅថ្ងៃឬមុនថ្ងៃបិទ បញ្ចប់ការចុះឈ្មោះរយៈពេល 15 ថ្ងៃ ដែលត្រូវទៅកាន់មណ្ឌលបោះឆ្នោតដើម្បីចុះឈ្មោះនិងបោះឆ្នោតក្នុងថ្ងៃតែមួយ ។ អ្នកបោះឆ្នោតក៏អាចប្រើប្រាស់ CVR ដើម្បីធ្វើបច្ចុប្បន្នភាពអាសយដ្ឋាន ឬ គណបក្ស

នយោបាយរបស់ខ្លួនក្រោយការបិទបញ្ចប់ការចុះឈ្មោះបាន 15 ថ្ងៃបានផងដែរ។ ប៉ុន្តែ ការធ្វើបច្ចុប្បន្នភាពគណបក្សនយោបាយអនុវត្តបានតែចំពោះការបោះឆ្នោតបឋមសម្រាប់បេក្ខភាព ប្រធានាធិបតីតែប៉ុណ្ណោះ ។ ក្រោយពីសន្លឹកឆ្នោត CVR ដែលបំពេញអ្នកត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ROV ភ្លាម អ្នកបោះឆ្នោតដែលមានសក្តានុពលក្នុងការបោះឆ្នោតត្រូវពិនិត្យវាយតម្លៃពីលក្ខណៈសម្បត្តិដែលអាចបោះឆ្នោតបាន។ សន្លឹកឆ្នោតនឹងអាចបើកនិងរាប់បានតែនៅពេលការផ្ទៀងផ្ទាត់បញ្ជាក់ថាអ្នកបោះឆ្នោតបំពេញបាន ទៅតាមលក្ខខណ្ឌតម្រូវទាំងអស់ស្តីពីការមានសិទ្ធិបោះឆ្នោតបាន។ ស្រោមសំបុត្រ CVR នឹងដើរតួជាលិខិតថ្លែងបញ្ជាក់អំពីការចុះឈ្មោះបោះឆ្នោត ហើយអ្នកបោះឆ្នោតអាចកាត់ចេញនូវបង្កាន់ដៃរបស់ពួកគេ ចេញពីស្រោមសំបុត្រ ធ្វើដូច្នេះពួកគេអាចតាមដានដឹងពីស្ថានភាពនៃសន្លឹកឆ្នោតរបស់គេនៅលើគេហទំព័ររបស់ ROV⁸។

⁵ ROV នៅតែកំពុងស្ថិតក្នុងដំណើរការនៃការធ្វើលទ្ធកម្មមណ្ឌលបោះឆ្នោត ហើយទីតាំង និងម៉ោងដំណើរការជាក់លាក់ទាំងអស់មិនទាន់មាននៅឡើយទេនៅពេលធ្វើការបោះឆ្នោតរយៈពេលនោះ។
⁶ សូមមើលក្រមបោះឆ្នោត §4005
⁷ សូមមើលក្រមបោះឆ្នោត §12223
⁸ គេហទំព័រតាមដានសន្លឹកឆ្នោតបោះឆ្នោតសំបុត្រ៖ <https://rovservices.sccgov.org/Home/IndexPost?selected=ab>

សន្លឹកឆ្នោតជំនួសថ្មី

ឥឡូវនេះមណ្ឌលបោះឆ្នោតមានលទ្ធភាពផ្តល់សន្លឹកឆ្នោតជំនួសថ្មីទៅដល់អ្នកបោះឆ្នោតទៅតាមការស្នើសុំ ។ អ្នកបោះឆ្នោតអាចស្នើសុំសន្លឹកឆ្នោតនៅឯមណ្ឌលបោះឆ្នោតណាមួយក៏បានក្រោយពីការផ្ទៀងផ្ទាត់ដឹង ថាសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតដូចគ្នា មិនទាន់បានទទួលពីអ្នកបោះឆ្នោតនៅឡើយដោយ ROV⁹ ប្រសិនបើ ROV មិនអាចកំណត់បានថាសន្លឹកឆ្នោតត្រូវបានទទួលពីអ្នកបោះឆ្នោតហើយឬនៅទេនោះ ROV អាចនឹងអនុញ្ញាតឱ្យអ្នកបោះឆ្នោតបោះជាបណ្តោះអាសន្នសិនបាន។

ការបោះឆ្នោតបណ្តោះអាសន្ន¹⁰

នៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់ អ្នកបោះឆ្នោតអាចបោះឆ្នោតបណ្តោះអាសន្នបាន។ អ្នកបោះឆ្នោតសំអាងថា ត្រូវបានចុះឈ្មោះរួច ប៉ុន្តែការចុះឈ្មោះរបស់ពួកគេ និងលក្ខណៈសម្បត្តិអាច ទទួលបានមិនអាចត្រូវបានកំណត់ ភ្លាមៗបានទេដោយបុគ្គលិក ROV គឺ ត្រូវតម្រូវឱ្យបោះសន្លឹកឆ្នោតបណ្តោះអាសន្ន ។ ROV ត្រូវតែណែនាំអ្នកបោះ ឆ្នោតពីសិទ្ធិរបស់ពួកគេក្នុងការបោះឆ្នោត និងផ្តល់ឱ្យ អ្នកបោះឆ្នោតនូវ៖

- សន្លឹកឆ្នោតបណ្តោះអាសន្នព្រមជាមួយនឹងសេចក្តីណែនាំទាក់ទងនឹងដំណើរការនិងនីតិវិធីសម្រាប់បោះ ឆ្នោតសន្លឹកឆ្នោតបណ្តោះអាសន្ន។
- ការបញ្ជាក់ជាលាយលក្ខណ៍អក្សរទាក់ទងនឹងការចុះឈ្មោះរបស់អ្នកបោះឆ្នោត និងលក្ខណៈ សម្បត្តិដែលមានសិទ្ធិបោះឆ្នោតត្រូវតែមានចុះហត្ថលេខាដោយអ្នកបោះឆ្នោត។

ដើម្បីបោះឆ្នោតបណ្តោះអាសន្នបាន អ្នកបោះឆ្នោតត្រូវអនុវត្ត (ចុះហត្ថលេខា) នៅចំពោះមុខបុគ្គលិក ROV ការ បញ្ជាក់ជាលាយលក្ខណ៍អក្សរបញ្ជាក់ថាអ្នកបោះឆ្នោតមានសិទ្ធិបោះឆ្នោត ហើយបានចុះឈ្មោះនៅក្នុង ខោនធី Santa Clara ។ អ្នកបោះឆ្នោតត្រូវបិទភ្លិតសន្លឹកឆ្នោតនៅក្នុងស្រោមសំបុត្រសន្លឹកឆ្នោតបណ្តោះអាសន្នសម្រាប់ ការផ្ញើត្រឡប់មកកាន់ការិយាល័យជំរុំរបស់ ROV។

ក្នុងអំឡុងពេលស្ទង់មតិផ្លូវការ បុគ្គលិកត្រូវតែផ្ទៀងផ្ទាត់អាសយដ្ឋានរបស់អ្នកបោះឆ្នោត និងត្រូវប្រាកដ ពី ហត្ថលេខានៅលើស្រោមសំបុត្រសន្លឹកឆ្នោតបណ្តោះអាសន្ន ត្រូវគ្នាទៅនឹងហត្ថលេខានៅលើសេចក្តីបញ្ជាក់នៃការ ចុះឈ្មោះបោះឆ្នោតរបស់អ្នកបោះឆ្នោត ឬ ហត្ថលេខាមួយផ្សេងទៀតនៅក្នុងសំណុំ ឯកសារចុះឈ្មោះរបស់អ្នក បោះឆ្នោត។ ភាពខុសគ្នានៃហត្ថលេខាសង្ខេបជំនួសឱ្យនាមត្រកូល នាម កណ្តាល ឬនាមទាំងពីរមិនធ្វើឱ្យសន្លឹក ឆ្នោតគ្មានសុពលភាពនោះទេ ។ បុគ្គលិកក៏ត្រូវផ្ទៀងផ្ទាត់លក្ខខណ្ឌតម្រូវដែលអាចមានសិទ្ធិមុននឹងបើកនិង រាប់សន្លឹកឆ្នោត។

អ្នកបោះឆ្នោតណាដែលបោះសន្លឹកឆ្នោតបណ្តោះអាសន្ន អាចហែកបង្កាន់ដៃរបស់គេចេញពីស្រោមសំបុត្រ បាន ដើម្បីឱ្យគេអាចតាមដានពីស្ថានភាពនៃសន្លឹកឆ្នោតរបស់ពួកគេនៅលើគេហទំព័ររបស់ ROV¹¹។ អ្នក បោះឆ្នោត អាចទាក់ទងមកកាន់ ROV ប្រើគេហទំព័រ¹² ដើម្បីស្វែងរកមើលថាតើសន្លឹកឆ្នោតរបស់ពួកគេត្រូវ បានរាប់ ឬអត់ ហើយប្រសិនបើមិនត្រូវបានរាប់ទេនោះ តើអ្វីទៅជាមូលហេតុដែលវាមិនត្រូវបានរាប់ ។

ការបោះឆ្នោតដែលអាចចូលធ្វើដំណើរការបាន

មន្ត្រីគ្រប់គ្រងបញ្ជីបោះឆ្នោតខោនធី Santa Clara (ROV) មានបំណងធានាឱ្យថាលទ្ធភាពចូលរួមរបស់អ្នក បោះ ឆ្នោតត្រូវបានពិចារណាពេញមួយដំណើរការរៀបចំផែនការនិងការអនុវត្តច្បាប់ VCA ។ លទ្ធភាពអាច បោះឆ្នោត បានគឺជាប្រធានបទដ៏ធំនៃការពិចារណាខណៈដែល ROV ពិចារណាជ្រើសរើសមណ្ឌលបោះ ឆ្នោត និងការបណ្តុះប ណ្តាលនិងការចាត់តាំងមន្ត្រីបោះឆ្នោតដើម្បីផ្តល់ឱ្យស្របទៅតាមតម្រូវការរបស់អ្នក បោះឆ្នោត។ ROV នឹងត្រូវ ប្រើប្រាស់ម៉ាស៊ីនគូសសន្លឹកឆ្នោត (BMD) ព្រមជាមួយនឹងកម្មវិធីដែលបានបង្កើតពីមុនមក ដូចជាការបោះ ឆ្នោតតាមសំបុត្រពិចមាយ (RAVBM) ដើម្បីធ្វើឱ្យបទពិសោធន៍អ្នកបោះឆ្នោតប្រកប ដោយសុវត្ថិភាព អាចចូល រួមបាន និងដោយឯករាជ្យសម្រាប់គ្រប់អ្នកបោះឆ្នោតទាំងអស់ ។ ខោនធី Santa Clara បាននិងកំពុងបន្តផ្តល់

⁹ក្រមបោះឆ្នោត §4005
¹⁰ក្រមបោះឆ្នោត §14310
¹¹គេហទំព័រតាមដានសន្លឹកឆ្នោតបោះតាមសំបុត្រ៖ <https://rovservices.sccgov.org/Home/IndexPost?selected=pb>
¹²គេហទំព័រតាមដានសន្លឹកឆ្នោតបណ្តោះអាសន្ន៖ <https://rovservices.sccgov.org/Home/IndexPost?selected=ab>

ឲ្យអាចបោះឆ្នោតបាននៅតាមមណ្ឌលបោះឆ្នោតទាំងអស់¹³។

ROV ប្រើសម្រាប់មតិកំណត់ពីភាពអាចបោះឆ្នោតបានរបស់រដ្ឋលេខាធិការរដ្ឋកាលីហ្វ័រញ៉ាដើម្បីកំណត់ពីវត្ត និងទូរស័ព្ទនៃសម្ភារៈបរិក្ខារនៅតាមមណ្ឌលបោះឆ្នោតដែលត្រូវទៅតាមស្តង់ដារ និងសម្ភារៈបរិក្ខារនៅតាម មណ្ឌលទាំងនោះដែលនឹងតម្រូវឲ្យមានការកែតម្រូវ ។ ការកែសម្រួលទាំងអស់នឹងត្រូវកត់សម្គាល់នៅក្នុងប្រព័ន្ធ បញ្ជូន ព្រមទាំងសៀវភៅព័ត៌មានសម្រាប់មណ្ឌលបោះឆ្នោតដោយមានផែនទីផង រូបភាព និងរូបថតដែល នឹងត្រូវផ្តល់ទៅឲ្យអ្នកគ្រប់គ្រងទទួលបន្ទុកការរៀបចំនិងដំណើរការសម្ភារៈបរិក្ខារ។ ការកែតម្រូវទាំងឡាយ ត្រូវបានរំពឹងថានឹងឆ្លើយតបទៅតាមច្បាប់ស្តីពីជនជាតិអាមេរិកាំងដែលមានពិការភាព (ADA)¹⁴ និងអាចដាក់បញ្ចូលខ្លឹមសារស្តីពីទីតាំងចំណត , ជម្រាលជនពិការ, ទ្វារ, ច្រកដើរ និងអ្វីផ្សេងៗទៀតដែលមានចែងនៅ ច្បាប់ ADA ។

មណ្ឌលបោះឆ្នោតនីមួយៗនៅក្នុងខោនធី Santa Clara នឹងត្រូវបំពាក់នូវម៉ាស៊ីនតូសសន្លឹកឆ្នោតយ៉ាងហោចណាស់ចំនួនបី (3) ដែលអាចប្រើប្រាស់បាន ប៉ុន្តែ ROV នឹងផ្គត់ផ្គង់មណ្ឌលបោះឆ្នោតបន្ថែមដែលមានទីតាំងនៅតំបន់ដែលមានមនុស្សរស់នៅកុះករច្រើន និងនៅមណ្ឌលបោះឆ្នោតដែលធ្លាប់មានប្រវត្តិមកបោះឆ្នោតចំនួនច្រើន។ ឧបករណ៍ប្រព័ន្ធគ្រប់គ្រងការបោះឆ្នោត ICX BMD ផ្តល់នូវ បទពិសោធន៍ប្រកបដោយឯករាជ្យភាពសម្រាប់អ្នកបោះឆ្នោតមួយចំនួនដែលមានពិការភាព ។ ឧបករណ៍ BMDs សម្រាប់មណ្ឌលបោះឆ្នោតនីមួយៗមានមុខងារស្របទៅតាមច្បាប់ ADA និងឧបករណ៍បន្ថែមជាមួយ នឹងជម្រើសវិធីសាស្ត្របោះឆ្នោតផ្សេងៗជាច្រើន ។ ឧបករណ៍ទាំងនេះត្រូវបានបញ្ចូលកម្មវិធីដោយមាន ប្រភេទសន្លឹកឆ្នោតនិងភាសាគ្រប់ទម្រង់ទាំងអស់ ។

ប្រព័ន្ធបោះឆ្នោតរបស់ខោនធី មានមុខងារជាច្រើនដែលអាចផ្តល់នូវបទពិសោធន៍បោះឆ្នោតបានកាន់តែងាយស្រួលជាងមុន ។ ប្រព័ន្ធនេះអនុញ្ញាតឲ្យមានផ្ទាំងចូលអាចមើលឃើញ ស្តាប់ជាសម្តែង និងស្លាបបាន ដែលអាចប្រើប្រាស់នៅក្នុងការរួមបញ្ចូលគ្នាទៅតាមការពេញចិត្តរបស់អ្នកបោះឆ្នោតណាមួយ ដើម្បីចលនា ចុះឡើង និងគូសលើសន្លឹកឆ្នោត ។ ទាក់ទងនឹងការកែសម្រួលអេក្រង់ឲ្យងាយស្រួលមើលនោះ ទំហំនៃតួអក្សរ លើអេក្រង់អាចត្រូវបានបន្ត ហើយទំហំអេក្រង់អាចត្រូវបានបន្តទៅកាន់ពណ៌សលើផ្ទៃខាងក្រោយពណ៌ខ្មៅបាន ។ បន្ថែមទៅលើការកែសម្រួលលើអេក្រង់ ប៊ូតុងចុចរបស់ឧបករណ៍បោះឆ្នោតតាមរយៈសម្តែង (ATI) អាចត្រូវបានភ្ជាប់ជាមួយបាន ។ ឧបករណ៍ ATI ត្រូវបានបំពាក់ដោយមុខងារបោះឆ្នោតដោយប្រើសម្តែងបិទ បើកចុះឡើងបាន ដែលធ្វើឲ្យអ្នកបោះឆ្នោតអាចស្តាប់នូវសន្លឹកឆ្នោតរបស់គេ កំណត់ល្បឿនសម្តែងបាន (បើចាំបាច់) និងកំណត់ជម្រើសរបស់គេ ។ ATI ក៏មានប៊ូតុងផ្សេងៗជាច្រើនសម្រាប់ប្តូរទៅអក្សរស្តាប់និងការបញ្ចូល "Sip and Puff" ឬ ដងឧបករណ៍អេឡិចត្រូនិកសម្រាប់ការជ្រើសរើស ។ អ្នកបោះឆ្នោតដែលមិនអាចប្រើមុខងារទាំងនេះដោយខ្លួនឯងបាន អាចនឹងត្រូវការមនុស្សដល់ទៅពីរនាក់ដើម្បីជួយពួកគេក្នុងដំណើរការបោះឆ្នោតទាំងមូលបាន។ បន្ថែមលើនេះទៀត ROV ផ្តល់ការសែតសម្តែងព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតរបស់ខោនធី (CVIG), ផ្តល់ឲ្យទៅតាមការស្នើសុំ។

ក្នុងករណីដែលមានឧបករណ៍ BMD មួយឬច្រើនមិនដំណើរការ ឬខូច ROV នឹងផ្តើមបង្កើតភ្លាមៗនូវនីតិវិធីដើម្បីជំនួសឲ្យឧបករណ៍ណាមួយដែលខូច ទៅតាមភាពចាំបាច់ ។ ដំណើរការជំនួសនឹងត្រូវធ្វើជាអាទិភាពដោយ ម៉ាស៊ីនដែលដំណើរការមាននៅតាមទីតាំង តម្រូវការសមត្ថភាព និងកម្រិតធ្ងន់ធ្ងរនៃការខូច ។ អនុបាត ប្រតិបត្តិការគាំទ្រគឺទីតាំងគាំទ្រមួយ (1) មានបី (3) ក្រុមសម្រាប់ក្រុមមណ្ឌលបោះឆ្នោតចំនួនប្រាំមួយ (6) នាក់ ។

សេវាដែលអាចទទួលបានបន្ថែមដែលមានផ្តល់ឲ្យបាននៅតាមមណ្ឌលបោះឆ្នោតនីមួយៗ រួមមានការ បោះឆ្នោតនៅក្រៅការដ្ឋានបោះឆ្នោត ហើយមានអ្នកស្វាគមន៍ដែលនឹងទទួលការបណ្តុះបណ្តាលឲ្យចេះ វាយតម្លៃនិងណែនាំបង្ហាញពីតម្រូវការរបស់អ្នកបោះឆ្នោតទាំងអស់ នៅក្នុងកិច្ចដំណើរការរបស់មណ្ឌល បោះឆ្នោតទាំងមូល ។

ជំនួយផ្នែកខាងភាសា

គោលដៅរបស់ ROV គឺដើម្បីឲ្យមណ្ឌលបោះឆ្នោតនីមួយៗផ្តល់នូវទម្រង់មួយចំនួននៃការជំនួយខាងភាសា ¹⁵។ សម្រាប់ ខោនធី Santa Clara ភាសាទាំងនេះនឹងរាប់បញ្ចូលនូវ៖

- អង់គ្លេស
- ហ៊ីនឌី
- ចិន
- ជប៉ុន
- នេប៉ាល់
- ភូមាប៊ី

¹³ ក្រមបោះឆ្នោត §19240

¹⁴ គេហទំព័រច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (Americans with Disabilities Act)។ <https://www.ada.gov/>

¹⁵ ក្រមបោះឆ្នោត 612303

- អេស្បាញ
- តាកាឡក
- វៀតណាម
- ខ្មែរ
- កូរ៉េ
- ហ្គូធាវ៉ាទី
- តាមិល
- តេលូហ្គូ

អាស្រ័យលើតម្រូវការតាមសហគមន៍ជាក់លាក់ ROV កំពុងព្យាយាមជ្រើសរើសបុគ្គលិកដែលចេះពីរភាសា ដែលអាចនិយាយភាសាចម្បងៗទាំងឡាយនៅក្នុងសហគមន៍នោះ ។ តំបន់ដែលតម្រូវឱ្យមានភាសាជាក់លាក់ចាំបាច់នឹងត្រូវបានកំណត់ ប៉ុន្តែ ក្នុងករណីបុគ្គលិកចេះពីរភាសាមិនទំនេរនោះ បុគ្គលិកមណ្ឌលបោះ ឆ្នោតនឹងត្រូវទាក់ទងទៅកាន់ ROV ហើយភ្ជាប់អ្នកបោះឆ្នោតទៅកាន់បុគ្គលិកការិយាល័យចេះពីរភាសា ឬទៅកាន់ទូរសព្ទសេវាករប្រកាសរបស់ខោនធី ។

ដោយរួមគ្នាទាំងទិន្នន័យផែនទីនិងភាសាបានពីបណ្តុំអ្នកបោះឆ្នោត ROV អាចកំណត់គោលដៅជំនួស បុគ្គលិកនិយាយពីរភាសានៅតាមទីតាំងដែលពួកគេនឹងផ្តល់សេវាដល់សហគមន៍បានប្រសើរបំផុតតាម មធ្យោបាយដែលមានប្រសិទ្ធិភាពខ្ពស់បំផុត។ ធ្វើការកំណត់គោលដៅដាក់មន្ត្រីបោះឆ្នោតដែលចេះនិយាយ ពីរភាសាទៅកាន់មណ្ឌលបោះឆ្នោតដែលស្ថិតនៅក្នុងសហគមន៍ដែលនិយាយភាសាជាក់លាក់នោះ នឹងធ្វើ ឡើងក្នុងករណីមិនមានមន្ត្រីបោះឆ្នោតចេះនិយាយពីរភាសាឱ្យបានគ្រប់ភាសាឱ្យប្រចាំការនៅតាមមណ្ឌល បោះឆ្នោតនីមួយៗនៅទូទាំងខោនធីទាំងមូល។

សន្លឹកឆ្នោតផ្លូវការ CVR និងស្រាមសំបុត្របណ្តោះអាសន្ន ត្រូវបានបង្កើតឡើងជាភាសាដែលបាន កំណត់ដោយសហព័ន្ធមានដូចជាភាសាអង់គ្លេស ភាសាចិន ភាសាអេស្បាញ ភាសាតាកាឡក ភាសា វៀតណាម និងភាសាដែលកំណត់ដោយរដ្ឋមានដូចជាភាសាហ៊ិនឌី ភាសាខ្មែរ ភាសាកូរ៉េ និងភាសាជប៉ុន ។ សន្លឹកឆ្នោតតាមទូរសារ ត្រូវបានបង្កើតឡើងសម្រាប់មណ្ឌលគោលដៅនានាជាភាសាដែល រដ្ឋបានកំណត់ មានដូចជាភាសាហ្គូធាវ៉ាទី ភាសានេប៉ាល់ ភាសាកូរ៉េចាប៊ី ភាសាតាមិល និងភាសាតេលូហ្គូ

ផ្អែកតាមច្បាប់ EC 14201។ ស្លាកសញ្ញាមណ្ឌលបោះឆ្នោត ត្រូវបានផ្តល់ជូនជាភាសាទាំងដប់បួន ។ សន្លឹកឆ្នោតថតចម្លងគឺជាសន្លឹកឆ្នោតគំរូដែលអ្នកបោះឆ្នោតអាចប្រើប្រាស់ជាសេចក្តីយោងនៅពេលធ្វើការបោះឆ្នោត។ មន្ត្រីចុះឈ្មោះអ្នកបោះឆ្នោតប្រចាំខោនធី Santa Clara នឹងរៀបចំសន្លឹកឆ្នោតតាមទូរសារ សម្រាប់មណ្ឌលបោះឆ្នោតគោលដៅនានាជាភាសាទាំងប្រាំដែលរដ្ឋបានកំណត់ ដែលបានបន្ថែមនៅក្នុង ឆ្នាំ 2021៖ ភាសាហ្គូធាវ៉ាទី ភាសានេប៉ាល់ ភាសាកូរ៉េចាប៊ី ភាសាតាមិល និង ភាសាតេលូហ្គូ ។ ច្បាប់ថតចម្លងនៃសន្លឹកឆ្នោតចម្លងនឹងមានសម្រាប់អ្នកបោះឆ្នោតនៅមណ្ឌលដែលបានកំណត់ដើម្បីប្រើប្រាស់នៅពេលធ្វើការទម្លាក់សន្លឹកឆ្នោតឯកជន។ សន្លឹកឆ្នោតថតចម្លងត្រូវមានរូបរាងខុសគ្នាពីសន្លឹកឆ្នោតធម្មតាដើម្បីការពារមិនឱ្យអ្នកបោះឆ្នោតប៉ុនប៉ងធ្វើការបោះឆ្នោតលើច្បាប់ថតចម្លងនៃសន្លឹកចម្លង។ បុគ្គលិកធ្វើការនៅមណ្ឌលបោះឆ្នោតនឹងត្រូវបានបណ្តុះបណ្តាលក្នុងគោលបំណងធ្វើការផ្តល់ដំណឹងដល់ អ្នកបោះឆ្នោតអំពីវត្តមាននៃច្បាប់ថតចម្លងនៃសន្លឹកឆ្នោតចម្លង និងពីរបៀបក្នុងការផ្តល់នូវសន្លឹកឆ្នោត ចម្លង នៅពេលត្រូវបានស្នើដោយអ្នកបោះឆ្នោត។ សញ្ញាជាភាសាទាំង 14 ដែលផ្តល់ជូនដោយខោនធី (អង់គ្លេស ចិន អេស្បាញ តាកាឡក វៀតណាម ខ្មែរ កូរ៉េ ហ៊ិនឌី ជប៉ុន ហ្គូធាវ៉ាទី នេប៉ាល់ ភ៊ិនចាប៊ី តាមិល និង តេលូហ្គូ) នឹងត្រូវបានបិទបង្ហាញនៅក្បែរសៀវភៅស្រង់ ស្ថិតិអេឡិចត្រូនិកនៅក្នុងមណ្ឌលបោះឆ្នោត គោលដៅដោយផ្តល់ដំណឹងដល់អ្នកបោះឆ្នោតពីវត្តមាននៃច្បាប់ថតចម្លងនៃសន្លឹកឆ្នោតថតចម្លង ។

សេចក្តីណែនាំព័ត៌មានអំពីអ្នកបោះឆ្នោតខោនធីទាំងអស់នឹងភ្ជាប់មកជាមួយបែបបទសុំសន្លឹកឆ្នោតចម្លង និងសេចក្តីជូនដំណឹងទាំង 14 ភាសាដោយផ្តល់ដំណឹងដល់អ្នកបោះឆ្នោតថាសន្លឹកឆ្នោតចម្លងមាន សម្រាប់អ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោត និងទៅតាមសំណើតាមច្បាប់បោះឆ្នោត § 14201។ តារាងកំណត់អត្តសញ្ញាណមណ្ឌលបោះឆ្នោតដែលច្បាប់ថតចម្លងនៃសន្លឹកឆ្នោតតាមទូរសារមានផ្តល់ជូនដល់អ្នកបោះឆ្នោត នឹងត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់ខោនធីយ៉ាងហោចណាស់ 14 ថ្ងៃ មុនការបោះឆ្នោត ។

នៅពេលដែលបុគ្គលិកការងារចេះនិយាយពីរភាសាមិនទំនេរនោះ បុគ្គលិកមណ្ឌលបោះឆ្នោតអាចទូរសព្ទទៅកាន់ការិយាល័យ ROV ហើយនិយាយទៅកាន់បុគ្គលិកម្នាក់ក្នុងចំណោមបួននាក់ដែលចេះ និយាយពីរភាសាបាន។ បន្ថែមលើនេះទៀត យើងក៏អាចបំពេញទៅតាមសំណើភាសាណាមួយដែលយើងទទួលបានតាមរយៈសេវាកម្មបកប្រែតាមទូរសព្ទរបស់ខោនធីបានដែរ។

រាល់ឯកសារបោះឆ្នោតទាំងអស់ត្រូវបានបង្កើតឡើងជាប្រាំភាសាដែលសហព័ន្ធបានកំណត់ ទាំងនៅក្នុងសារ ព័ត៌មានដែលបានបោះពុម្ព ក៏ដូចជាតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ (តារាងមានការណែនាំអំពី ព័ត៌មានអ្នក បោះឆ្នោតតាមខោនធី(CVIG)) ។ ស្លាកសញ្ញាទាំងឡាយក៏នឹងត្រូវបិទប្រកាសផងដែរ នៅតាមមណ្ឌលបោះឆ្នោត ទាំងអស់បង្ហាញពីជំនួយផ្នែកភាសាដែលអាចផ្តល់បាន ។

ការពិចារណាដាក់នៅតាមមណ្ឌលបោះឆ្នោត

ROV ត្រូវបានប្រើប្រាស់លក្ខខណ្ឌតម្រូវដែលត្រូវបានកំណត់ទាំង 14 ដូចគ្នា ដែលត្រូវបានកំណត់ដោយរដ្ឋ លេខាធិការ ដូចទៅនឹងការបង្ហាញនៅក្នុងផ្នែក **ទីតាំងទម្លាក់សន្លឹកឆ្នោត**។ ទិន្នន័យដែលប្រមូលបានពីប្រភពដែល មានមួយចំនួន (ឧ.ទា. ការស្ទង់មតិសហគមន៍អាមេរិកកាំង, មូលដ្ឋានទិន្នន័យអ្នកបោះឆ្នោតរបស់ ROV, តាម ចំណាត់ថ្នាក់ VTA) ត្រូវបានប្រើប្រាស់ដើម្បីវាស់វែងទៅដល់លក្ខខណ្ឌតម្រូវមួយចំនួននៃលក្ខខណ្ឌទាំង នេះ ។ លក្ខខណ្ឌតម្រូវទាំងនេះរាប់បញ្ចូលទាំងមធ្យោបាយធ្វើដំណើរសាធារណៈ លំនាំចរាចរណ៍ មណ្ឌលប្រជាជន ភាសា ជនជាតិភាគតិច ពិការភាព កម្មសិទ្ធិភាពលើយានយន្តកម្រិតទាប ចំណូលទាប ការប្រើប្រាស់ការបោះឆ្នោតតាម សំបុត្រមានកម្រិតទាប និងការចុះឈ្មោះអ្នកបោះឆ្នោតមានចំនួនទាប ។

ឧបករណ៍ដែលមានស្រាប់ហៅថា "DOTS" ត្រូវបានអភិវឌ្ឍឡើង ដើម្បីជួយដល់ ROV កំណត់ទៅលើទីតាំងឲ្យបាន ប្រសើររំដុះសម្រាប់មណ្ឌលបោះឆ្នោតទាំងនោះ។ គំរូបែងចែកខោនធីទៅជាប្រព័ន្ធកំណត់ទីតាំងរាងការេទំហំ 0.5 ម៉ែ ល ។ ប្រព័ន្ធកំណត់ទីតាំងនីមួយៗត្រូវបានកំណត់ពិន្ទុចាប់ពីមួយទៅប្រាំ សម្រាប់លក្ខខណ្ឌនីមួយៗក្នុងតារាង ខាងលើ ។ ពិន្ទុនីមួយៗត្រូវបានបូកដើម្បីឲ្យអាចទទួលបានពិន្ទុសរុបមួយនៅផ្នែកខាងចុង ។ ទីតាំងមណ្ឌលបោះ ឆ្នោតនិងហិប ទម្លាក់សន្លឹកឆ្នោត នៅពេលនោះត្រូវបានដាក់នៅខាងលើនៃពិន្ទុផែនទី ។ ទីតាំងដែលស្ថិតនៅក្នុង ឬ ក្បែរ មានពិន្ទុ ខ្ពស់ក្នុងប្រព័ន្ធកំណត់ទីតាំង ត្រូវបានផ្តល់ការពេញចិត្តពីព្រោះវាត្រូវបានច្រើនទៅតាមលក្ខខណ្ឌតម្រូវ ។

ធាតុចូលដែលបានមកពីសាធារណៈជនក៏ត្រូវបានពិចារណាដាក់ចូលទៅក្នុងដំណើរការនេះផងដែរ ។ ROV បាន បន្ថែមសារៈសំខាន់ថែមទៀតទៅលើភាពប្រកៀកប្រកិច្ចចំពោះសហគមន៍ដែលមានប្រវត្តិធ្លាប់ចុះឈ្មោះ និងការ ប្រើប្រាស់ការបោះឆ្នោតតាមសំបុត្រកម្រិតទាប ដោយហេតុថាសហគមន៍ទាំងនេះនឹងអាចប្រើប្រាស់ បានប្រសើរ បំផុតនូវសេវាដែលផ្តល់ដោយមណ្ឌលបោះឆ្នោត ដូចជាការចុះឈ្មោះបោះឆ្នោតមានលក្ខខណ្ឌ ឬការបោះឆ្នោត ដោយផ្ទាល់ ។ លក្ខខណ្ឌតម្រូវដែលត្រូវបានជ្រើសរើសដោយសាធារណជន និងបុគ្គលិក ROV ត្រូវបានផ្តល់ទម្ងន់ ខ្ពស់ជាងនៅក្នុងដំណើរការអភិវឌ្ឍឧបករណ៍អង្គុយនៅនឹងកន្លែង ។ លក្ខខណ្ឌតម្រូវផ្សេងទៀតដូចជាភាពទំនេរ ថ្លៃឈ្នួល ទម្រង់បន្ទប់ និងលទ្ធភាពទទួលបានការចតយានយន្ត ត្រូវបានវាយ តម្លៃទៅតាមលក្ខណៈជាក់ស្តែង ។ សាធារណជនអាចដាក់សំណើចំពោះទីតាំងមណ្ឌលបោះឆ្នោតទៅកាន់ ROV តាមរយៈ voterschoice@rov.sccgov.org ឬដោយទូរសព្ទទៅលេខ (408) 299-POLL (7655) ។

ROV បានធ្វើការដើម្បីធ្វើឲ្យប្រាកដថាមានវិសាលភាពគ្រប់គ្រាន់នៅក្នុងតំបន់ដែលមានពលរដ្ឋរស់នៅច្រើន តំបន់ជាប្រវត្តិសាស្ត្រមានចំនួនពលរដ្ឋចេញទៅបោះឆ្នោតទាប, និងតំបន់ទាំងឡាយដែលជាសហគមន៍មិន សូវ ទទួលបានការយកចិត្តទុកដាក់ ។ បន្ថែមលើនេះទៀត ព្រំប្រទល់មណ្ឌលបោះឆ្នោតត្រូវបានបង្កើតឡើង ដើម្បី ជួយកំណត់ចម្ងាយនិងពេលវេលាដែលអ្នកបោះឆ្នោតត្រូវធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោត ។ ជំនួសឲ្យមណ្ឌល បោះឆ្នោតចល័ត ROV មានគម្រោងឲ្យមានមណ្ឌលបោះឆ្នោតបន្ថែមទៅលើចំនួនអប្បបរមា តាមលក្ខខណ្ឌតម្រូវ និងដាក់មណ្ឌលទាំងនោះឲ្យនៅជិតគ្នានៅពេញតំបន់ទាំងនេះ ដើម្បីផ្តល់សេវាឲ្យបានកាន់តែប្រសើរឡើង ដល់សហគមន៍ក្នុងមូលដ្ឋាន ។

សមាសភាពមន្ត្រីបោះឆ្នោត

ROV ជួលមន្ត្រីបោះឆ្នោត (ត្រូវបានកំណត់ដោយក្រុមបោះឆ្នោតថាជាក្រុមប្រឹក្សាបោះឆ្នោត¹⁶) ឲ្យនៅប្រចាំការ នៅតាមមណ្ឌលបោះឆ្នោត ។ មន្ត្រីបោះឆ្នោតមកពីសហគមន៍ចម្រុះជាច្រើនតាមដែលអាចធ្វើទៅបាន ដើម្បី បង្កើនជាអតិបរមានូវជំនាញចាំបាច់ដល់ដំណើរការអ្នកបោះឆ្នោត¹⁷។ បុគ្គលិកមណ្ឌលបោះឆ្នោតគប្បីបង្ហាញនូវ បទពិសោធន៍ផ្នែកសេវាអតិថិជន សមត្ថភាពជំនាញពីភាសា មានការយកចិត្តទុកដាក់ខ្ពស់ចំពោះពិពិធកភាពនិង បរិយាបន្ន គុណភាពភាពជាអ្នកដឹកនាំ សមត្ថភាពជំនាញបច្ចេកវិទ្យា និងចំណាប់អារម្មណ៍ក្នុងក្នុងនាទីស៊ីវិលនៃ ការចូលរួមក្នុងសហគមន៍ ។ ពួកគេទទួលបានការបណ្តុះបណ្តាលពីបច្ចេកវិទ្យាមណ្ឌលបោះឆ្នោតថ្មី ពីរបៀបដំ ណើរការអ្នកបោះឆ្នោត និងការគ្រប់គ្រងពិនិត្យទៅលើចំនួនមនុស្សច្រើនកុះករ ។ ប្រធានបទបណ្តុះបណ្តាល សេវាអតិថិជនបន្ថែមទៀតនឹងត្រូវដាក់បញ្ចូលនូវលទ្ធភាពអាចប្រើប្រាស់បានសម្រាប់មនុស្សចាស់ និងអ្នកបោះ ឆ្នោតដែលមានពិការភាព និងការទំនាក់ទំនងទៅតាមលក្ខណៈសមរម្យ ។ ROV នឹងជ្រើសរើសបេក្ខជនដែល មានគុណសម្បត្តិប្រសើរបំផុត ដោយផ្អែកទៅលើភាពអាចទទួលយកបាន និងតម្រូវការនានារបស់សហគមន៍ ។

សមាសភាពមន្ត្រីបោះឆ្នោត នឹងមាននិយោជិតខោនធីជាអ្នកជំនួយបន្ថែម និងអ្នកស្ម័គ្រចិត្តដែលទទួលបានប្រាក់ឧបត្ថម្ភ ។ អ្នកដឹកនាំនិងស្ម័គ្រចិត្ត ត្រូវបានជួលក្នុងនាមជាបុគ្គលិកប្រចាំខោនធីតាមម៉ោង ហើយអ្នកស្ម័គ្រចិត្តភាគច្រើនគឺជាបុគ្គលិកទទួលបានប្រាក់ឧបត្ថម្ភ ។ បុគ្គលិកមណ្ឌលបោះឆ្នោតទាំងអស់ ត្រូវបានបណ្តុះបណ្តាលទៅតាមក្នុងនាទី ហើយនឹងធ្វើការចន្លោះប្រហោលពីមួយថ្ងៃ (បុគ្គលិកទទួលបានប្រាក់ឧបត្ថម្ភ) ទៅច្រើនថ្ងៃ បើមិនដូច្នោះទេ គឺត្រូវធ្វើការគ្រប់ថ្ងៃបោះឆ្នោតទាំងអស់ ។

ការដាក់បុគ្គលិកប្រចាំការនៅតាមមណ្ឌលបោះឆ្នោត គឺផ្អែកទៅលើទំហំមណ្ឌលបោះឆ្នោតនិងភាពជិតទៅ នឹងថ្ងៃបោះឆ្នោត ។ គម្រោងគឺត្រូវមានមន្ត្រីបោះឆ្នោតពីប្រាំមួយ (6) ទៅ ដប់ប្រាំ (15) នាក់នៅតាមមណ្ឌល បោះឆ្នោតនីមួយៗ ។ បុគ្គលិកច្រើនបន្ថែមទៀតនឹងត្រូវដាក់ទៅកាន់មណ្ឌលបោះឆ្នោតដែលមានទំហំធំជាង គេ ហើយក្នុងអំឡុងពេលមមាញឹកជាងគេ ហើយនិងនៅពេលថ្ងៃបោះឆ្នោតមកដល់។ មានការខិតខំប្រឹងប្រែងជ្រើសរើសមន្ត្រីបោះឆ្នោតដែលចេះពីភាសាឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដើម្បីគាំទ្រ ដល់តម្រូវការផ្នែកភាសានៅតាមខោនធី ។

បញ្ជីបោះឆ្នោតអេឡិចត្រូនិក (E-Pollbooks)

ដើម្បីអនុវត្តការផ្លាស់ប្តូរឲ្យមានប្រសិទ្ធភាពទៅតាមច្បាប់ VCA នោះ មណ្ឌលបោះឆ្នោតត្រូវបំពាក់ដោយបញ្ជី បោះឆ្នោតអេឡិចត្រូនិក¹⁸។ បញ្ជីបោះឆ្នោតអេឡិចត្រូនិក មានបញ្ជីឈ្មោះបញ្ជីឈ្មោះអេឡិចត្រូនិក និងកម្មវិធីប្រើប្រាស់ដើម្បីធានាសន្តិសុខការទំនាក់ទំនងជាអេឡិចត្រូនិករវាងមណ្ឌលបោះឆ្នោតនិង ប្រព័ន្ធគ្រប់គ្រង

ព័ត៌មានបោះឆ្នោត (EIMS) នៅតាម ROV ។ EIMS នៅតាម ROV នៅពេលនោះនឹងបញ្ជូនព័ត៌មានទៅកាន់ការិយាល័យរដ្ឋលេខាធិការតាមរយៈ VoteCal ។ VoteCal ជាមូលដ្ឋានទិន្នន័យចុះឈ្មោះបោះឆ្នោតប្រ មូលដ្ឋានទាំងរដ្ឋដែលមានទំនាក់ទំនងនិងផ្លាស់ប្តូរព័ត៌មានជាមួយនឹងការគ្រប់គ្រង និងប្រព័ន្ធផ្សេងទៀតរបស់ រដ្ឋដូចជា ក្រសួងអប់រំកែប្រែឡើងវិញ និងស្ថានីតិសម្បទារ ក្រសួងសុខាភិបាលសាធារណៈ និងក្រសួងយានយន្ត ។ បច្ចេកវិទ្យា VCA ថ្មីនេះ នឹងធ្វើប្រតិបត្តិការទាំងនៅលើកុំព្យូទ័រយួរដៃ ឬថែបផ្តេត ប៉ុន្តែនឹង "ធ្វើឱ្យបាត់", មានន័យថាមានតែ កម្មវិធីបញ្ជីបោះឆ្នោត E-Pollbooks អេឡិចត្រូនិកដែលបានអនុម័តដោយ ROV ទេ ដែលអាចដំណើរការលើឧបករណ៍បាន ។

បញ្ជីបោះឆ្នោត E-Pollbooks អេឡិចត្រូនិក មានផ្ទុកបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានចុះរួចជាអេឡិចត្រូនិក (តារាងបញ្ជីឈ្មោះ) ដែលអាចនឹងត្រូវបញ្ជូននិងប្រើប្រាស់នៅតាមមណ្ឌលបោះឆ្នោត។ តារាងបញ្ជី ឈ្មោះរដ្ឋការនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះអាចបោះឆ្នោតបាន។ វាត្រូវបានប្រើជាចម្បងដើម្បីផ្ទៀងផ្ទាត់ភាពសមស្របរបស់អ្នកបោះឆ្នោត ដើម្បីទទួលបានសន្លឹកឆ្នោត និងរក្សាទុកប្រវត្តិអ្នកបោះឆ្នោត ស្ទើរតែភ្លាមៗដើម្បីបង្ការកុំឲ្យមានការបោះឆ្នោតពីរដងបាន ។

បញ្ជីបោះឆ្នោត E-Pollbooks អេឡិចត្រូនិក ត្រូវបានរក្សាទុកក្នុងហិបមិនជ្រាបទឹកចាក់សោរដោយសុវត្ថិភាព ហើយត្រូវបានទុកនៅខាងក្នុងទ្រុងចាក់សោរសុវត្ថិភាពមួយជាន់ទៀត ដោយចាក់យ៉ាងម៉ត់ចត់ ហើយកូនសោរ

¹⁶ ក្រុមបោះឆ្នោត 84005
¹⁷ ក្រុមបោះឆ្នោត ផ្នែកទី 12, មាត្រា 1 នៃជំពូក 4
¹⁸ ក្រុមបោះឆ្នោត 82183

ចាក់ចូលត្រូវបានផ្តល់ឱ្យបុគ្គលិកដើម្បីរក្សាទុកប្រចាំថ្ងៃ ។ ក្នុងម៉ោងដំណើរការ ទិន្នន័យត្រូវបានរក្សាទុកនៅក្នុង ផ្នែកនេះត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។ បញ្ជីបោះឆ្នោត E-Pollbooks អេឡិចត្រូនិក ត្រូវបានបញ្ចូលកម្មវិធី ដោយឱ្យអ្នកអាចចូលប្រើប្រាស់បានមានតែអ្នកប្រើប្រាស់ដែលត្រូវបានអនុញ្ញាត ដើម្បីចូលទៅកាន់ប្រព័ន្ធប្រើ ប្រាស់បណ្តាញភ្ជាប់ដែលមានសុវត្ថិភាពទៅកាន់បណ្តុំផ្ទុកទិន្នន័យមេលើខ្លោងដែលមានសុវត្ថិភាព។ បណ្តុំផ្ទុក ទិន្នន័យលើមេម៉ាស៊ីន Cloud server រក្សាទុកមូលដ្ឋានទិន្នន័យ និងការភ្ជាប់ទៅ កាន់ប្រព័ន្ធគ្រប់គ្រងព័ត៌មាន បោះឆ្នោតសម្រាប់ការបញ្ជូនបច្ចុប្បន្នភាពព័ត៌មានទៅកាន់ទិន្នន័យអ្នកបោះឆ្នោត ។ ព័ត៌មានបន្ថែមទៀតស្តីពី សន្តិសុខទិន្នន័យរបស់អ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត E-Pollbooks អេឡិចត្រូនិក អាចរកបាននៅក្នុង ផ្នែកសន្តិសុខបោះឆ្នោត ភាគទី 2៖ ផែនការផ្សព្វផ្សាយនិងអប់រំអ្នកបោះឆ្នោត។

បញ្ជីបោះឆ្នោត E-Pollbooks អេឡិចត្រូនិក អាចត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់ទិន្នន័យចុះឈ្មោះអ្នកបោះ ឆ្នោត រួមមានឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត ភាសាដែលពេញចិត្ត គណបក្សអាទិភាព មណ្ឌល និង ស្ថានភាពបោះឆ្នោតតាមសំបុត្រ។ បន្ថែមលើនេះទៀត បញ្ជីបោះឆ្នោត E-Pollbooks អេឡិចត្រូនិក មិន រក្សាទុកព័ត៌មានអ្នកបោះឆ្នោត លេខប័ណ្ណបើកបរ, ឬឯកសារយោងនានាទាក់ទងនឹងលេខសន្តិសុខ សង្គម ។ បញ្ជីបោះឆ្នោត E-Pollbooks អេឡិចត្រូនិក ផ្តល់ការស្វែងរកស្ទើរតែភ្លាមៗ និងព័ត៌មានស្តីពី ស្ថានភាព របស់អ្នកបោះឆ្នោត ជាពិសេស ការបង្កើតបាននូវបទពិសោធន៍បោះឆ្នោតកាន់តែប្រសើរ សម្រាប់ទាំងអ្នក បោះឆ្នោតនិងមន្ត្រីចុះឈ្មោះបោះឆ្នោត ROV ។

ការផ្សព្វផ្សាយ

ការពិគ្រោះយោបល់ជាសាធារណៈ

អនុលោមតាមក្រមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា ROV នឹងបន្តស្វែងរកធាតុការចូលរួមពិសាធារណជនសម្រាប់ បច្ចុប្បន្នភាពព័ត៌មាននីមួយៗចំពោះ EAP ក្នុងកិច្ចប្រឹងប្រែងដើម្បីមានការចូលរួមប្រកបដោយបរិយាបន្ន ទៅក្នុងកិច្ចដំណើរការផែនការគ្រប់គ្រងការបោះឆ្នោត ។ អនុលោមតាមក្រមបោះឆ្នោតរៀងរាល់បួនឆ្នាំម្តង ROV នឹងរៀបចំកិច្ចប្រជុំសាធារណៈដើម្បីពិចារណាលើការកែប្រែ EAP ។

នៅក្នុងកិច្ចប្រជុំ EAP ប្រធានបទគោលដៅមាន៖

- ទីតាំងដែលមានសក្តានុពលជាមណ្ឌលបោះឆ្នោត
- ទីតាំងដែលមានសក្តានុពលដាក់ហិបទម្លាក់សន្លឹកឆ្នោត
- តម្រូវការលទ្ធភាពទទួលបានផ្នែកភាសាផ្សេងៗ
- តម្រូវការលទ្ធភាពផ្សេងៗដែលអ្នកបោះឆ្នោតត្រូវការដើម្បីបោះបាន
- សំណូមពរនានាសម្រាប់ផ្សព្វផ្សាយដល់សហគមន៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយនិងព្រឹត្តិការណ៍នានា

សេចក្តីជូនដំណឹងជាសាធារណៈ

តាមរយៈកម្មវិធីបញ្ជូនសារពីរ សាធារណជននឹងត្រូវបានជូនដំណឹងឱ្យជ្រាបថាអ្នកបោះឆ្នោតទាំងអស់នឹង ទទួល បានសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍។ សេចក្តីជូនដំណឹងនឹងជម្រាបដល់អ្នកបោះឆ្នោតថាការបោះ ឆ្នោតតាម សន្លឹកឆ្នោតដែលត្រូវបានផ្ញើមកតាមប្រៃសណីយ៍ នឹងត្រូវធ្វើឡើង ហើយជម្រាបថាអ្នកបោះឆ្នោត អាចបោះឆ្នោត របស់គេបានតាមមធ្យោបាយមួយក្នុងចំណោមមធ្យោបាយបី៖ ដោយផ្ញើតាមប្រៃសណីយ៍ (តែម ដែលបានបង់ថ្លៃ រួច) នៅតាមទីតាំងទម្លាក់សន្លឹកឆ្នោតណាមួយ ឬក៏នៅតាមមណ្ឌលបោះឆ្នោតណាមួយនៅក្នុងខោនធី។ សេចក្តី ជូនដំណឹងនឹងរួមបញ្ចូលទាំងតំណភ្ជាប់ទៅកាន់ទីតាំងដែលអ្នកបោះឆ្នោតអាចចូលទៅ មើលកាលបរិច្ឆេទ ទីតាំង និងពេលវេលា ដែលទីតាំងមណ្ឌលបោះឆ្នោត និងហិបទម្លាក់សន្លឹកឆ្នោតនឹងត្រូវ បើកដំណើរការ ក៏ដូចជាកាល បរិច្ឆេទសម្រាប់សំណើសុំសន្លឹកឆ្នោតបោះតាមសំបុត្រនៅក្នុងទម្រង់មួយដែល អាចបោះបាន ឬជាភាសាមួយក្នុង ចំណោមភាសាទាំងប្រាំបីដែលបានផ្តល់ជូន ក្រៅពីភាសាអង់គ្លេស ។ ព័ត៌មានបន្ថែមដែលបានផ្តល់ជូននៅក្នុង កម្មវិធីបញ្ជូនសារដោយផ្ទាល់ រួមមាន៖ ព័ត៌មានមណ្ឌលបោះឆ្នោត សំខាន់ៗ និងព័ត៌មានលម្អិតអំពីការណែនាំ ព័ត៌មានអ្នកបោះឆ្នោតខោនធីនិងរដ្ឋ ។ សេចក្តីជូនដំណឹងនឹងផ្តល់ ដល់អ្នកបោះឆ្នោតផងដែរនូវតំណភ្ជាប់ទៅ កាន់គេហទំព័រ ROV, លេខទូរសព្ទ និងលេខទូរសព្ទមិនគិតថ្លៃដើម្បី ស្នើសុំជំនួយតាម (866) 430-VOTE ។

តាមរយៈកម្មវិធីបញ្ជូនសារដោយផ្ទាល់ នឹងត្រូវផ្ញើមកប្រមាណជា 90 ថ្ងៃ មុនការបោះឆ្នោត បន្ទាប់មកតាមរយៈសំបុត្របន្ទាប់ដែលត្រូវផ្ញើមកប្រមាណជា 29 ថ្ងៃ មុនការបោះឆ្នោត ។ សេចក្តីជូនដំណឹងជាសាធារណៈ និងព័ត៌មានទាំងអស់ដែលពាក់ព័ន្ធដល់ច្បាប់ VCA នឹងត្រូវចុះផ្សាយនៅលើគេហទំព័ររបស់របស់ ROV ក្នុងទម្រង់ដែលអាចទទួលបាន។

កិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាលទ្ធភាពប្រើប្រាស់ភាសា និងលទ្ធភាពទទួលបានការចូលរួមក្នុងការបោះឆ្នោត

មន្ត្រីកាន់បញ្ជីអ្នកបោះឆ្នោត (ROV) ខោនធី Santa Clara បានបង្កើតគណៈកម្មការប្រឹក្សាពីរតាមរយៈដំណើរការសម្របសម្រួលនៃការអភិវឌ្ឍដំណើរការផ្ទៃក្នុង ភាគីពាក់ព័ន្ធ និងធាតុចូលពីសាធារណជន ព្រមទាំងតាមរយៈមតិគ្រឡប់ពីខោនធីនានា ដែលបានអនុវត្តច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត (VCA) ។ គណៈកម្មាធិការទី មួយគឺគណៈកម្មាធិការទទួលបានការប្រឹក្សាផ្នែកភាសា (LAAC) ដែលនឹងប្រមូលធាតុចូលពីសហគមន៍ និយាយភាសាភាគតិចនានាពីមធ្យោបាយទាំងឡាយដែលមណ្ឌលបោះឆ្នោតគំរូអាចជួយផ្តល់សេវាបានប្រសើរជាងមុនដល់អ្នកបោះឆ្នោត ដែលនិយាយភាសាជាចំបងក្រៅពីអង់គ្លេសនោះ ។ គណៈកម្មាធិការទីពីរគឺ ជាគណៈកម្មាធិការប្រឹក្សាលទ្ធភាពបោះឆ្នោត (LAAC) ដែលនឹងប្រមូលធាតុចូលពីអ្នកបោះឆ្នោតពាក់ព័ន្ធ និងការព្រួយបារម្ភទៅលើភាពដែលអាចបោះឆ្នោតបាន ដូចជាមនុស្សចាស់ជរា ឬអ្នកបោះឆ្នោតដែលមានពិការភាព ដើម្បីធានាថាតម្រូវការក្នុងការបោះឆ្នោត និងការព្រួយបារម្ភនានារបស់ពួកគេត្រូវបានដោះស្រាយ ។ សមាជិកភាពសម្រាប់គណៈកម្មាធិការទាំងនេះ ត្រូវប្រាស្រ័យទាក់ទងគ្នាតាមរយៈការធ្វើបណ្តាញនិង កិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមផ្សេងៗ រាប់តាំងពីអង្គការមិនរកកម្រៃ និងអង្គការផ្នែកលើមូលដ្ឋាន សហគមន៍ ដើម្បីក្រុងទាំងឡាយនៅក្នុងខោនធី Santa Clara ។ បញ្ជីនៃកិច្ចប្រជុំទាំងអស់របស់ LAAC និង VAAC ព្រមទាំងរបៀបវារៈនិងកំណត់ហេតុរបស់ពួកគេ នឹងត្រូវចុះផ្សាយ នឹងរក្សាទុកនៅលើគេហទំព័រ ROV www.sccvote.org/voterschoice។

ភាគទី 2 – ផែនការអប់រំនិងការផ្សព្វផ្សាយដល់អ្នកបោះឆ្នោត

ច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត (VCA) កំណត់ដល់ខោនធីណាដែលកំពុងអនុវត្តច្បាប់ VCA ឲ្យអនុវត្ត ផងដែរនូវផែនការអប់រំនិងផ្សព្វផ្សាយ ដែលផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតអំពីវិធានការនៃច្បាប់ VCA ។ កាន់តែជាក់លាក់ជាងនេះទៅទៀត ច្បាប់ក៏តម្រូវឲ្យការផ្សព្វផ្សាយតាមគោលដៅឲ្យទៅដល់អ្នកបោះឆ្នោត ដែលនិយាយភាសាសំខាន់ក្រៅពីអង់គ្លេស ក៏ដូចជាអ្នកបោះឆ្នោតដែលមានពិការភាព ដើម្បីអប់រំដល់ សហគមន៍ពិសេសដែលមានផ្តល់ជូន ។

មន្ត្រីគ្រប់គ្រងបញ្ជីបោះឆ្នោត ខោនធី Santa Clara (ROV) មានក្រុមផ្សព្វផ្សាយនិងកម្មវិធីដែលមានស្រាប់ ហើយឧស្សាហ៍ចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួនពេញមួយឆ្នាំដើម្បីរក្សាវត្តមានក្នុងសហគមន៍ ក៏ដូចជាដើម្បីផ្តល់សេវា ចុះឈ្មោះអ្នកបោះឆ្នោតនិងការអប់រំដល់អ្នកបោះឆ្នោតជាទូទៅ ។ ផ្នែកស្តីពីការអប់រំនិងផ្សព្វផ្សាយដល់អ្នកបោះឆ្នោតនៃ EAP បង្ហាញជាគ្រោងនូវរបៀបដែល ROV នឹងទាញយកកិច្ចពិភាក្សាសាស្ត្រផ្សព្វផ្សាយនិងរួមជាមួយ នឹងវិធីថ្មី ដើម្បីឲ្យបានទៅដល់សហគមន៍ដើម្បីអប់រំដល់សាធារណជនអំពីច្បាប់ VCA ។ សកម្មភាពផ្សព្វផ្សាយ នឹងត្រូវរៀបចំឡើងដោយមានគោលដៅបង្កើតភាពជាដៃគូជាមួយនិងសហគមន៍ ពង្រីកឱកាសចូលរួមរបស់ ពលរដ្ឋ និងការធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អ្នកបោះឆ្នោតជាមួយនិងគំរូមណ្ឌលបោះឆ្នោត ។

ផ្នែកទី 1: ព័ត៌មានទំនាក់ទំនងអ្នកបោះឆ្នោត -- ជាទូទៅ

បន្ថែមទៅលើព្រឹត្តិការណ៍ទាំងឡាយដែល ROV បានចូលរួម និងធ្វើការផ្សព្វផ្សាយកន្លងមក បន្តការអប់រំនិងការផ្សព្វផ្សាយដល់អ្នកបោះឆ្នោតត្រូវបានធ្វើផែនការដើម្បីគ្របដណ្តប់ទៅលើប្រជាសាសន៍របស់ខោនធីឲ្យ បានច្រើនតាមដែលអាចធ្វើទៅបាន។ មានផែនការជាច្រើនដើម្បីរកៀរគរដល់សហគមន៍ទាំងឡាយដែលជា ប្រវត្តិសាស្ត្រប្រជាជនមិនបានទទួលសេវាដឹកជញ្ជូន។

សហគមន៍មួយចំនួនដែល ROV មានគម្រោងផ្សព្វផ្សាយទៅដល់នោះរួមមាន សហគមន៍មនុស្សចាស់ សហគមន៍ជនជាតិដើម/ភាសា សហគមន៍យុវវ័យ សហគមន៍និស្សិត សហគមន៍មិនសូវទទួលបានការយកចិត្តទុកដាក់ និងក្រុមពលរដ្ឋរស់ក្នុងសហគមន៍ជុំវិញ ។ ROV ក៏មានផែនការទាក់ទងជាមួយនិងអង្គការតាម សហគមន៍ (CBOs) ជាង 100 ដើម្បីរៀនសូត្រពីការងារដែលអង្គការទាំងនោះផ្តល់ដល់សហគមន៍របស់ពួកគេ និងរបៀបដែលក្រុមពង្រីកសេវាអាចចូលរួមបាន។ គោលដៅគឺត្រូវធ្វើការជាមួយនិង CBOs សហគមន៍ទាំងអស់ដើម្បីធានាឲ្យបាននូវកម្មវិធីអប់រំអ្នកបោះឆ្នោតមួយប្រកបដោយជោគជ័យ។

ការប្រើប្រាស់ផ្សព្វផ្សាយ

ROV នឹងផ្តល់នូវព័ត៌មានអំពីគំរូមណ្ឌលបោះឆ្នោត ដំណើរការបោះឆ្នោតតាមសំបុត្រ ជម្រើសបោះឆ្នោតមុនកាលកំណត់ និងឱកាសធ្វើការនៅតាមមណ្ឌលបោះឆ្នោតក្នុងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយគោលដៅ ។ ឱកាសសម្រាប់បណ្តាញផ្សព្វផ្សាយទាំងឡាយ រាប់បញ្ចូលដោយមិនកំណត់មានដូចខាងក្រោម៖

1. ស្ថានីយ៍ទូរទស្សន៍នៅក្នុងតំបន់ និងខ្សែកាបតាមសហគមន៍
 - a. Comcast
 - b. Univision
 - c. Telemundo
 - d. Namaste TV
 - e. Crossing TV
2. កាសែត (តាមតំបន់និងសហគមន៍)
 - a. The Mercury News
 - b. Metro
 - c. Morgan Hill Times
 - d. Gilroy Dispatch
 - e. El Observador
 - f. Epoch Times
 - g. India Current

- h. Korea Times
- i. Nichi Bei Weekly
- j. Philippine News
- k. San Jose State Spartan Daily
- l. សារព័ត៌មានសាកលវិទ្យាល័យ Santa Clara
- m. Stanford Daily
- n. Viet Nam Daily
- o. World Journal
- p. N & R
- q. China Press
- r. JWeekly
- s. Spotlight
- t. Bayspo Magazine
- u. Daily Post
- v. India West

3. វីទេ

- a. KBAY/KEZR
- b. KFOX
- c. KRTY/KLIV
- d. Sound of Hope
- e. Sing Tao
- f. Univision
- g. Vien Thao
- h. Celina Rodriguez
- i. China Press
- j. Radio Zindagi

4. ការប្រើប្រាស់បណ្តាញព័ត៌មានសង្គមនិងគេហទំព័រសម្រាប់ ROV និងខោនធី

- a. ROV Facebook គេហទំព័រ: <https://www.facebook.com/sccvote>
- b. ROV Facebook គេហទំព័រ: <https://www.facebook.com/county.of.santa.clara>
- c. ROV Facebook គេហទំព័រ: <https://twitter.com/sccvote>
- d. ROV Facebook គេហទំព័រ: <https://twitter.com/SCCgov>
- e. ROV Instagram: www.instagram.com/sccvote
- f. កម្មវិធី Nextdoor: (ស្រាវជ្រាវសម្រាប់ការទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយខោនធី Santa Clara)
- g. បញ្ជីការងារព្រឹត្តិបត្រព័ត៌មានខោនធី

5. ROV YouTube: <https://www.youtube.com/sccvote>

6. ប្រព័ន្ធរថយន្តសាធារណៈធ្វើសារនៅលើរថយន្តក្រុងអាជ្ញាធរដឹកជញ្ជូន Valley

7. ការចែករំលែកសម្ភារៈផ្សព្វផ្សាយជាមួយក្រុមទាំងឡាយដូចជាដៃគូសហគមន៍ អង្គការគាំពារជន ពិការ មន្ត្រីជាប់ឆ្នោត មណ្ឌលពិសេស មណ្ឌលសិក្សាធិការ អង្គការតាមសហគមន៍ និងអង្គការសាសនានៅទូទាំងខោនធី។

8. សេចក្តីប្រកាសអំពីសេវាកម្មសាធារណៈ (PSAs) នឹងត្រូវបានប្រើប្រាស់ដើម្បីផ្តល់បន្ថែមទៅលើយុទ្ធនាការផ្សាយពាណិជ្ជកម្មនៅតាមសារព័ត៌មានដែលមាន ។ PSAs ទាំងនេះនឹងក្តោបទៅលើប្រធានបទរួមមានព័ត៌មានទូទៅស្តីពីច្បាប់ VCA, ព័ត៌មានជាភាសាជាក់លាក់អំពីច្បាប់ VCA និងប្រព័ន្ធទូរសព្ទផ្តល់ជំនួយទាន់ហេតុការណ៍ដោយមិនអស់ប្រាក់ និងជម្រើសនានាដែលអាចទទួលបាននៅតាមមណ្ឌលបោះឆ្នោត និងការបោះឆ្នោតតាមសំបុត្រពិចម្លាយ ។

ROV នឹងប្រើផងដែរប្រព័ន្ធសោតទស្សន៍ ដែលនឹងត្រូវចែកចាយឲ្យបានទូលំទូលាយក្នុងទម្រង់ដែលអាចទទួលបាន ដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតពិការបោះឆ្នោតនីមួយៗដែលខិតជិតចូលមកដល់ ។ គោលដៅគឺត្រូវពង្រីកសេវាទៅដល់អ្នកបោះឆ្នោតនៅក្នុងខោនធីទាំងអស់រាប់បញ្ចូលទាំងអ្នកបោះឆ្នោត ដែលមានពិការភាពដូចជាអ្នកទាំងនោះដែលជាជនគរ ឬផ្លូវ និងអ្នកបោះឆ្នោតដែលមើលមិនឃើញ ឬ ពិការភ្នែក។

ផែនការវត្តមានសហគមន៍ និង សម្ភារៈអប់រំអ្នកបោះឆ្នោត

ROV ចូលរួមជាធម្មតាទៅក្នុងព្រឹត្តិការណ៍សហគមន៍ច្រើនរាប់រយនៅពេញមួយឆ្នាំ ហើយក៏នឹងធ្វើការងារ យ៉ាងសកម្មជាមួយ CBO ទៅលើរៀបចំផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតទៅដល់សហគមន៍របស់ពួកគេ អំពីការផ្លាស់ប្តូរដែលនាងកើតមានណាមួយ និងដើម្បីបង្កើតការចូលរួមរបស់អ្នកបោះឆ្នោត ។ សម្ភារៈ អប់រំ និងបុគ្គលិកកំពុងត្រូវបានត្រៀមសម្របសម្រួលដល់ការអប់រំអ្នកបោះឆ្នោត។ ព័ត៌មានពិស្តារបន្ថែមអំពីផែនការពង្រីកសេវាកម្មសហគមន៍មាននៅក្នុងសេចក្តីបន្ថែម B ។

កម្មវិធីបញ្ជូនសារដោយផ្ទាល់

ROV នឹងទាក់អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចម្នាក់ៗនៅក្នុងខោនធី Santa Clara តាមសំបុត្រពីរ (2) ផ្សេងគ្នា ដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតពីការបោះឆ្នោតដែលនឹងចូលមកដល់ និងដើម្បីផ្សព្វផ្សាយ តាមរយៈប្រព័ន្ធទូរសព្ទមិនអស់ប្រាក់ដែលជាខ្សែទូរសព្ទជំនួយបោះឆ្នោតទាន់ហេតុការណ៍ (866) 430-VOTE ។ សំបុត្រនឹងផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតស្តីពីការគំរូការបោះឆ្នោតថ្មី, ការបោះឆ្នោតដែលនឹង

ចូលមកដល់, កន្លែងដែលគេអាចស្វែងរកព័ត៌មានបន្ថែមស្តីពីការផ្លាស់ប្តូរទាំងនេះ តំណភ្ជាប់ទៅកាន់កន្លែងដែលអ្នកបោះឆ្នោតអាចចូលទៅរកបានព័ត៌មានស្តីពីកាលបរិច្ឆេទ, ទីតាំង, និងម៉ោងដែលទីតាំងមណ្ឌលបោះឆ្នោត និងហិបទម្លាក់សន្លឹកឆ្នោតនឹងបើកដំណើរការ ។ កម្មវិធីបញ្ជូនសារនីមួយៗ នឹងត្រូវបកប្រែ រហូតដល់ 13 ភាសា អាស្រ័យលើការនិយមប្រើប្រាស់ភាសារបស់អ្នកបោះឆ្នោត ដែលត្រូវបានចែកចាយ ទៅដល់អ្នកបោះឆ្នោតដែលបានជ្រើសរើសការនិយមប្រើប្រាស់ភាសាផ្សេងក្រៅពីភាសាអង់គ្លេស ។

ធនធានអប់រំដល់អ្នកបោះឆ្នោតមាននៅលើគេហទំព័រ ROV

ឯកសារអប់រំផ្សព្វផ្សាយដល់អ្នកបោះឆ្នោតទាំងអស់របស់ ROV រាប់បញ្ចូលទាំងព័ត៌មានស្តីពីច្បាប់ជម្រើស របស់អ្នកបោះឆ្នោតមានផ្តល់ជូនជាទម្រង់អេឡិចត្រូនិកនៅលើគេហទំព័រ ROV ។ គេហទំព័រ ROV នឹងមានព័ត៌មានដូចខាងក្រោម៖

- ព័ត៌មានទូទៅស្តីពីច្បាប់ VCA
- ទីតាំងនិងម៉ោងធ្វើការមណ្ឌលបោះឆ្នោតនិងហិបទម្លាក់សន្លឹកឆ្នោត
- ខ្សែទូរសព្ទជំនួយដល់អ្នកបោះឆ្នោតដោយមិនគិតថ្លៃរបស់ ROV
- ឯកសារ EAP
- ឯកសារផ្សព្វផ្សាយពី VCA
- វីដេអូនិងបទបង្ហាញអប់រំពី VCA
- កាលវិភាគសិក្ខាសាលានិងការផ្សព្វផ្សាយ
- មានផ្តល់ជំនួយផ្នែកភាសាជាបុគ្គលដោយផ្ទាល់នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ

ផ្នែកទី 2: ទំនាក់ទំនងរបស់អ្នកបោះឆ្នោត – សហគមន៍និយាយភាសាភាគតិច

មន្ត្រីកាន់បញ្ជីអ្នកបោះឆ្នោត (ROV) បានបង្កើតគណៈកម្មាធិការទីមួយគឺគណៈកម្មាធិការទទួលបានការ ប្រឹក្សាផ្នែកភាសា (LAAC) ដើម្បីប្រមូលធាតុចូលពីសហគមន៍និយាយភាសាភាគតិច អំពីមធ្យោបាយ ដែលមណ្ឌលបោះឆ្នោតគំរូអាចផ្តល់សេវាបានកាន់តែប្រសើរដល់អ្នកបោះឆ្នោតដែលនិយាយភាសាជាចម្បង ក្រៅពីអង់គ្លេស។ គណៈកម្មាធិការនេះផ្តល់មតិត្រឡប់ពីគំនិតផ្សេងៗដូចជាទីតាំងមណ្ឌលបោះឆ្នោត ក៏ដូចជាលក្ខណៈនិងសេវាទាំងឡាយណាដែលនឹង ឬគួរតែត្រូវបានផ្តល់ជូន ។ គណៈកម្មាធិការនេះ ជួបប្រជុំជាប្រចាំដើម្បីស្តាប់ដំណឹងពីសហគមន៍។

ធ្វើការកំណត់សហគមន៍ដែលនិយាយភាសាភាគតិច

សហគមន៍និយាយភាសាភាគតិចអាចត្រូវបានកំណត់ដោយផ្អែកទៅលើសំណើភាសាដែលគេពេញចិត្តពីក្នុង បញ្ជីអ្នកបោះឆ្នោតនៅក្នុងខោនធី Santa Clara ។ ប្រើព័ត៌មាននេះ បូករួមជាមួយនឹងព័ត៌មានជំរឿន និងព័ត៌មានប្រជាសាសន៍ដែលអាចរកបានជាសាធារណៈផ្សេងទៀត ROV បានបង្កើតផែនទីតំបន់ភាសាដែលប្រើ លើស

លុប ។ ការពង្រីកសេវានឹងត្រូវឆ្ពោះទៅកាន់ទីតាំងគោលដៅទាំងនេះ ដែលជាផ្នែកមួយនៃការអប់រំនិង ការពង្រីកសេវាដល់អ្នកបោះឆ្នោតដែលបានគ្រោងទុក។ ROV ក៏កំពុងតែប្រមូលធាតុចូលពីសហគមន៍ ភាសាភាគតិចផ្សេងៗ ដើម្បីកំណត់វិធីសាស្ត្រពង្រីកសេវានិងព្រឹត្តិការណ៍សហគមន៍ ដែលអាចនឹងមានប្រយោជន៍ចូលរួម។

សហគមន៍និយាយភាសាភាគតិចដែលត្រូវផ្តល់សេវាកម្មជូន

ROV ផ្តល់សេវាកម្មជាប្រាំបួនភាសា (14) រួមទាំងអង់គ្លេសផង។ ភាសាប្រាំតម្រូវដោយសហព័ន្ធមាន៖ អង់គ្លេស ចិន អេស្បាញ កាតាឡា និង វៀតណាម ។ ភាសាទាំងប្រាំបួនដែលរដ្ឋបានកំណត់៖ ហ្វូចាវ៉ាទី ហ៊ុនឌី ជប៉ុន ខ្មែរ កូរ៉េ នេប៉ាល់ ភូនចាប៊ី តាមិល និង តេលូហ្គូ។ សន្លឹកឆ្នោតផ្លូវការ និងការចុះឈ្មោះអ្នកបោះឆ្នោតមានលក្ខខណ្ឌនិងស្រាមសំបុត្រសន្លឹកឆ្នោតបណ្តោះអាសន្ន នឹងត្រូវផ្តល់ជាប្រាំបួនភាសា ។ មណ្ឌលបោះឆ្នោត និងស្នាក់សញ្ញាប្រអប់ទម្លាក់សន្លឹកឆ្នោត ក៏ត្រូវបានផ្តល់ជូនជាភាសាចំនួនប្រាំបួន បូកបន្ថែមជាមួយភាសាប្រាំទៀងដូចជាហ្វូចាវ៉ាទី នេប៉ាល់ ភូនចាប៊ី តាមិល និង តេលូហ្គូ សម្រាប់ភាសាសរុបចំនួន 14 ។ សេចក្តីណែនាំដែលមានផ្ទុកព័ត៌មានស្តីពីការបោះឆ្នោតរបស់ ខោនធី (CVIGs) នឹងមានផ្តល់ជូនតែភាសា ដែលកំណត់ដោយសហព័ន្ធនៅតាមអ្វីដែលបានអនុវត្តពីមុនមក។ បន្ថែមលើនេះទៀត បុគ្គលិកមណ្ឌល បោះឆ្នោតចេះពីភាសា នឹងត្រូវរៀបចំជាស្រេចដើម្បីជួយដល់ភាសាផ្សេងទៀត និងត្រូវភាសានិយាយនៅ ក្នុងខោនធី ដូចជាភាសាចិនកាតាំង ភាសាហ្វូស៊ី ភាសាហ្វូចាវ៉ាទី ភាសានេប៉ាល់ ភាសាពីរទុយហ្គាល់ ភាសាពុនចាប៊ី ភាសារុស្ស៊ី ភាសាស៊ីរី ភាសាតាមិល ភាសាតេលូហ្គូ និងភាសាថៃ។ ដោយផ្អែកលើការផ្គូផ្គង និងកំណត់គោលដៅទៅលើសហគមន៍ជាក់លាក់នោះ ROV នឹងមានបំណងដាក់ជំនួយគាំទ្រផ្នែកភាសាឱ្យ បានសមស្របក្នុងទម្រង់ជាមន្ត្រីបោះឆ្នោតចេះពីភាសានៅក្នុងសហគមន៍ផ្សេងៗ។ នៅពេលបញ្ចប់ការ ជ្រើសរើសបុគ្គលិកតាមមណ្ឌលបោះឆ្នោតរួច ROV នឹងបង្ហាញព័ត៌មាននៅលើគេហទំព័រទាក់ទងនឹងពិលទ្ធភាពទទួលបាននូវជំនួយផ្នែកភាសាជាបុគ្គលដោយផ្ទាល់នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ។

សិក្ខាសាលាអប់រំអ្នកបោះឆ្នោតសម្រាប់សហគមន៍និយាយភាសាភាគតិច

ROV នឹងផ្តល់សិក្ខាសាលាអប់រំដល់អ្នកបោះឆ្នោតជាពីរភាសាគ្រប់ភាសាទាំងដប់បួនភាសា (14) ដែលបានរៀបរាប់ខាងលើ ។ សិក្ខាសាលាទាំងនេះនឹងផ្តល់ឱកាសដល់សហគមន៍ភាសានៅក្នុងខោនធី Santa Clara ដើម្បីទទួលបានព័ត៌មានអំពីដំណើរការគំរូមណ្ឌលបោះឆ្នោត បន្ថែមទៅលើសម្ភារៈនិងជំនួយដែលមានទៅ តាមភាសាជាក់លាក់នីមួយៗ ។ ROV នឹងប្រើធាតុចូលបានពីសមាជិកគណៈកម្មការផ្តល់ប្រឹក្សាដើម្បី ទទួលបានជំនួយផ្នែកភាសា (LAAC) ដើម្បីជ្រើសរើសទីតាំងនិងកាលបរិច្ឆេទសិក្ខាសាលា ហើយសិក្ខា សាលាទាំងអស់នឹងមានអ្នកបកប្រែទៅតាមភាសាជាក់លាក់ដើម្បីជួយដល់អ្នកចូលរួម ។

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយកំណត់គោលដៅទៅលើសហគមន៍និយាយភាសាភាគតិច

ភាសាភាគតិចមួយចំនួនទៀត នឹងត្រូវផ្តល់នូវព័ត៌មានពីគំរូមណ្ឌលបោះឆ្នោតនិងការបោះឆ្នោតតាមសំបុត្រ ក៏ដូចជានឹងត្រូវផ្តល់ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍របស់ការិយាល័យមន្ត្រីគ្រប់គ្រងបញ្ជីបោះឆ្នោត (866) 430-VOTE និងព័ត៌មានទូទៅស្តីពីការបោះឆ្នោត (408) 299-VOTE ។ សារព័ត៌មានភាសាជាក់លាក់ជាច្រើន នឹងត្រូវទាញយកប្រយោជន៍ ដោយត្រូវមានវត្តមានភាសាដែលកំណត់ដោយសហព័ន្ធទាំងអស់។ ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ រាប់បញ្ចូលដោយមិនកំណត់មានដូចខាងក្រោម៖

1. ស្ថានីយ៍ទូរទស្សន៍និងខ្សែកាបតាមសហគមន៍
 - a. Univision (អេស្បាញ)
 - b. Epoch Times (ចិន)
 - c. Univision
 - d. Namaste TV
 - e. Crossing TV(អង់គ្លេស, ភាសាអង់គ្លេស + 8 ភាសាបន្ថែមទៀត)
2. កាសែត (តាមតំបន់និងសហគមន៍)
 - a. El Observador (អេស្បាញ)
 - b. Epoch Times (ចិន)
 - c. India West (អង់គ្លេស)

- d. Korea Times (កូរ៉េ)
- e. Nichi Bei Weekly (ជប៉ុន)
- f. Philippine News (តាកាឡុក)
- g. Viet Nam Daily (វៀតណាម)
- h. World Journal (ចិន)
- i. N & R (អង់គ្លេស)
- j. China Press (ចិន)
- k. JWeekly (ជប៉ុន)
- l. Spotlight (អង់គ្លេស)
- m. Bayspo Magazine (ជប៉ុន)
- n. Daily Post (អង់គ្លេស)
- o. India Currents (ហ៊ីនឌី)

3. វិទ្យុ

- a. Univision (អេស្ប៉ាញ)
- b. Celina Rodriquez (អេស្ប៉ាញ)
- c. Sound of Hope (ចិន)
- d. Sing Tao (ចិន)
- e. Vien Thao (វៀតណាម)
- f. China Press (ចិន)
- g. Radio Zindagi (ហ៊ីនឌី)
- h. Korean American Radio

4. សារព័ត៌មានសង្គមនិងគេហទំព័រនាយកដ្ឋាន

- a. ROV Facebook គេហទំព័រ: <https://www.facebook.com/sccvote>
- b. ROV Facebook គេហទំព័រ: <https://www.facebook.com/county.of.santa.clara>
- c. ROV Facebook គេហទំព័រ: <https://twitter.com/sccvote>
- d. ROV Facebook គេហទំព័រ: <https://twitter.com/SCCGov>
- e. ROV Instagram: www.instagram.com/sccvote
- f. កម្មវិធី Nextdoor: (ស្រាវជ្រាវសម្រាប់ការទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយខោនធី Santa Clara)
- g. បញ្ជីជារ newsfeed ខោនធី
- h. ROV Facebook គេហទំព័រ: <https://www.youtube.com/sccvote>
- i. គេហទំព័រ ROV: <https://www.sccvote.org>

5. ព្រឹត្តិបត្រសហគមន៍ភាសាជនជាតិភាគតិចសហគមន៍

6. សេចក្តីប្រកាសអំពីសេវាសាធារណៈ (PSAs) នឹងត្រូវប្រើដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតនៅ តាមសហគមន៍និយាយភាសាភាគតិចពីការបោះឆ្នោតដែលនឹងចូលមកដល់ និងពិទ្ធសព្វជំនួយ បន្ទាន់ផ្នែកភាសាដោយមិនគិតថ្លៃ ។ PSAs នឹងត្រូវបកប្រែជាភាសាទាំងឡាយដែលតម្រូវដោយ សហព័ន្ធ និងរដ្ឋ ហើយចែកចាយតាមរយៈទូរទស្សន៍ភាសាភាគតិច វិទ្យុ កាសែត និងប្រភពអនឡាញ ។

មន្ត្រីបោះឆ្នោត

ដើម្បីកំណត់សមាសភាពបុគ្គលិកមណ្ឌលបោះឆ្នោត ROV នឹងជួលមន្ត្រីបោះឆ្នោត (ត្រូវបានកំណត់ដោយ ក្រុមបោះឆ្នោតថាជាក្រុមប្រឹក្សាបោះឆ្នោត¹⁹)។ ការដាក់បុគ្គលិកប្រចាំការនៅតាមមណ្ឌលបោះឆ្នោតនឹងត្រូវ

ផ្អែកទៅលើទាំងភាពជិតទៅនឹងថ្ងៃបោះឆ្នោតនិងទំហំមណ្ឌលបោះឆ្នោត។ តាមគម្រោងត្រូវឱ្យមានពីប្រាំមួយ (6) ទៅដប់ប្រាំ (15) មន្ត្រីបោះឆ្នោតប្រចាំការនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ។ បុគ្គលិកជាច្រើនបន្ថែម ទៀតនឹងត្រូវពង្រាយនៅតាមមណ្ឌលបោះឆ្នោតដែលមានទំហំធំជាងគេ និងក្នុងអំឡុងពេលមហាញ្ជិកជាងគេ ក្នុងខណៈ

¹⁹ ក្រុមបោះឆ្នោត ផ្នែកទី 12, មាត្រា 1 នៃជំពូក 4

ដែលថ្ងៃបោះឆ្នោតជិតចូលមកដល់។ ចាប់ពី 10 ថ្ងៃ មុនថ្ងៃបោះឆ្នោតរហូតដល់ 4 ថ្ងៃ មុនថ្ងៃបោះឆ្នោត មណ្ឌលបោះឆ្នោតនឹងមានសមាជិកបុគ្គលិកយ៉ាងតិច 6 នាក់ ។ ចាប់ពី 3 ថ្ងៃ មុនថ្ងៃបោះឆ្នោតរហូត ដល់ 1 ថ្ងៃមុនថ្ងៃបោះឆ្នោត មណ្ឌលបោះឆ្នោតនឹងមានសមាជិកបុគ្គលិកពី 8 ទៅ 15 នាក់ដែលត្រូវការ ។

ក៏មានផែនការត្រូវមានយ៉ាងហោចណាស់មន្ត្រីបោះឆ្នោតម្នាក់ក្នុងមួយភាសា ឬយ៉ាងតិចបំផុតនោះ មានមន្ត្រីបោះឆ្នោតម្នាក់ចំពោះភាសាដែលប្រើច្រើនជាងគេនៅក្នុងតំបន់នៃមណ្ឌលបោះឆ្នោតនោះ ។ ROV នឹង ជួលបុគ្គលិកមណ្ឌលបោះឆ្នោតពីសហគមន៍ដែលមានពិពិធកាត ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីបង្កើនជំនាញដែលមានតម្រូវការជាតិចបំផុត ដើម្បីដំណើរការអ្នកបោះឆ្នោត ក្នុងខណៈនោះក៏កំពុងត្រូវបាន ផ្ទៀងផ្ទាត់ ដើម្បីដើរតួជាអ្នកបកប្រែដល់អ្នកបោះឆ្នោតផងដែរ។ ការជ្រើសរើសបុគ្គលិកនឹងចាប់ផ្តើមឡើងដោយការទាក់ទងទៅកាន់មន្ត្រីបោះឆ្នោតចេះពីភាសាពីមុនមក ក៏ដូចជាដំណើរការដាក់ពាក្យជ្រើសរើស ដោយបើកចំហជាទូទៅផងដែរ។

ផ្នែក 3: ទំនាក់ទំនងអ្នកបោះឆ្នោតដែលមានពិការភាព

មន្ត្រីគ្រប់គ្រងបញ្ជីអ្នកបោះឆ្នោត បានបង្កើតគណៈកម្មាធិការប្រឹក្សាលទ្ធភាពបោះឆ្នោត (VAAC) ដើម្បីប្រមូលធាតុចូលពីអ្នកបោះឆ្នោត ដោយពាក់ព័ន្ធនឹងការព្រួយបារម្ភទៅលើលទ្ធភាពដែលអាចបោះឆ្នោតបាន ដូចជាមនុស្សចាស់ជរា ឬអ្នកបោះឆ្នោតមានពិការភាព ពីមធ្យោបាយនានាដែលតម្រូវការបោះឆ្នោតថ្មីអាចបម្រើបានប្រសើរបំផុតដល់ពួកគេ ។ គណៈកម្មាធិការនេះផ្តល់មតិត្រឡប់ពីគំនិតផ្សេងៗដូចជាទីតាំងមណ្ឌលបោះឆ្នោត ក៏ដូចជាលក្ខណៈនិងសេវាទាំងឡាយណាដែលនឹង ឬគួរតែត្រូវបានផ្តល់ជូន។ គណៈកម្មាធិការ នេះនឹងស្ថិតនៅដំណើរការ ក្នុងនាមជាមធ្យោបាយបន្តស្តាប់និងធ្វើការជាមួយសហគមន៍ ។ គណៈកម្មាធិការ នេះជួបប្រជុំជាប្រចាំ និងទទួលយកដោយបើកចំហចំពោះមតិពីសាធារណជនទូទៅ។ ព័ត៌មានបន្ថែមអំពី VAAC រួមទាំងពេលវេលា និងទីតាំងប្រជុំ អាចស្វែងរកបាននៅលើគេហទំព័រ ROV ៖ [website, www.sccvote.org](http://www.sccvote.org).

វិធីសាស្ត្រដែលបានប្រើដើម្បីកំណត់ពិការភាពតម្រូវការរបស់អ្នកបោះឆ្នោតមានពិការភាព

ROV នឹងបន្តធ្វើឲ្យប្រសើរឡើងអាស្រ័យលើតម្រូវការរបស់អ្នកបោះឆ្នោតដែលមានពិការភាពត្រូវឆ្លើយតប ។ ដើម្បីធ្វើដូចនេះបាន ROV ត្រូវវិភាគអនុសាសន៍នានាទាក់ទងនឹងអ្នកបោះឆ្នោតមានពិការភាពដែលបានពីប្រភពសំខាន់បួន (4)៖ ទី (1) ពលរដ្ឋមានពិការភាព ទី (2) CBOs ដែលផ្តល់សេវាកម្មគាំទ្រដល់អ្នកបោះឆ្នោត ដែលមានពិការភាព ទី (3) ខោនធី ដែលកំពុងអនុវត្តច្បាប់ VCA និង ទី (4) ការិយាល័យរដ្ឋលេខា។ ដោយ សារតែច្បាប់ VCA ធ្វើការផ្លាស់ប្តូរថ្មីទាំងស្រុងទៅលើរបៀបរៀបចំការបោះឆ្នោតនោះ ROV ក៏កំពុងតែចាប់ ឱកាសនេះដើម្បីចាប់ផ្តើមដំណាក់កាលថ្មីនៅក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយអ្នកបោះឆ្នោតដែលមានពិការភាព (និង CBOs ដែលគាំពារដល់ពួកគេ)។

សិទ្ធិជនពិការរដ្ឋ California និង មជ្ឈមណ្ឌលរស់ដោយឯករាជ្យ Silicon Valley ជាអង្គការពិរដែលទាក់ទងដោយផ្ទាល់មកកាន់ ROV ពីបញ្ហាតម្រូវការរបស់អ្នកបោះឆ្នោតមានពិការភាព។ ផ្តើមចេញពីការពូតដៃគ្នានេះ ROV បានបន្តពង្រឹងទំនាក់ទំនងជាមួយអង្គការដូចខាងក្រោម៖

- Vista ជាមជ្ឈមណ្ឌលសម្រាប់ជនពិការភ្នែក និងភ្នែកដែលចុះខ្សោយ
- ក្រុមប្រឹក្សាស្តីពីពិការភាពដែលមានការអភិវឌ្ឍ -- ការិយាល័យ Central Coast
- ជនពិការ
- មជ្ឈមណ្ឌលជនពិការភ្នែក Valley ខោនធី Santa Clara
- San Andreas Regional Center

ដំណាក់កាលថ្មីនេះបញ្ជាក់ពីសារៈសំខាន់នៃធាតុចូលដោយផ្ទាល់ពីអ្នកបោះឆ្នោតមានពិការភាព។ ROV ប្តេជ្ញាចិត្ត/បើកចំហចំពោះការពិនិត្យឡើងវិញ/ធ្វើការស្វែងយល់ទៅលើអនុសាសន៍ទាំងអស់ចេញមកដោយ ផ្ទាល់ពីអ្នកបោះឆ្នោត។

ការពង្រីកសេវាកម្មផ្សព្វផ្សាយទៅដល់សហគមន៍ជនដែលមានពិការភាព

បន្ថែមទៅលើយុទ្ធនាការផ្សព្វផ្សាយទូទៅនោះ ROV ផ្តោតទៅលើការផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតមាន តម្រូវការដែលទទួលបាន ។ នេះរាប់បញ្ចូលទាំងព័ត៌មានស្តីអំពីលទ្ធភាពអាចទទួលបានឧបករណ៍បោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ក៏ដូចជាជម្រើសប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍ ដែលអាចប្រើបានពីចម្ងាយ

ឱកាសផ្សេងទៀតសម្រាប់ចែកចាយព័ត៌មានរួមមាន៖

1. អង្គការនានាដែលផ្តល់សេវាកម្ម និងការគាំទ្រដល់មនុស្សចាស់ជរា ឬមានពិការភាព ដូចជាមជ្ឈមណ្ឌលរស់នៅឯករាជ្យ Silicon Valley, ក្រុមប្រឹក្សាជនពិការភ្នែក Silicon Valley, មជ្ឈមណ្ឌលជនពិការភ្នែក Santa Clara Valley, រូបរួម និង Greater Opportunities ក្នុងចំណោមអង្គការផ្សេងៗ។
2. ដៃគូសហគមន៍ ក្រុង មណ្ឌលពិសេស មណ្ឌលសិក្សាធិការ អង្គការជំនឿសាសនា និងមន្ត្រីព័ត៌មានសាធារណៈនៅទូទាំងខោនធី។
3. ជម្រើសដែលអាចបោះឆ្នោតជាច្រើនត្រូវបានគូសបញ្ជាក់នៅក្នុងការបង្ហាញជាសាធារណៈនៃកម្មវិធី "បើកស្នាគមន៍" និងឱកាសសារព័ត៌មានដើម្បីសាកល្បងមណ្ឌលបោះឆ្នោតគំរូ។
4. សេចក្តីប្រកាសអំពីសេវាសាធារណៈតាមវិទ្យុនិងទូរទស្សន៍ដែលគូសបញ្ជាក់ពីជម្រើសដែលអាចបោះឆ្នោតបាននៅមណ្ឌលបោះឆ្នោត។
5. សេចក្តីប្រកាសអំពីសេវាកម្មសាធារណៈ នឹងបានបញ្ជាក់ដាក់ឱ្យប្រើប្រាស់ការអាចចេញចូល, លទ្ធភាពចេញចូល, ច្រកចេញចូលដែលជ្រើសរើសនៅមណ្ឌលបោះឆ្នោត, ក៏ដូចជា, បន្ថែមពី លើនេះភាពមានបម្រុង, ភាពមានប្រើការ, ភាពបានការដែលនៅឆ្ងាយអាចចេញចូលបាន, អាចប្រើប្រាស់បានបោះឆ្នោត, ការបោះឆ្នោត-ដោយតាមរយៈប្រព័ន្ធសារតាមសំបុត្រ។

សេវាសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព

មណ្ឌលបោះឆ្នោតទាំងអស់នឹងត្រូវអនុវត្តទៅតាមច្បាប់ស្តីពីជនជាតិអាមេរិកាំងដែលមានពិការភាព (ADA) ។ នៅពេលចាំបាច់ ទ្វារទំនេរផ្សេងទៀត ព្រមទាំងច្រកចូលនានា នឹងត្រូវរក្សាទុកសម្រាប់ធានាដល់ការចេញ ចូលឱ្យបានត្រឹមត្រូវសម្រាប់អ្នកបោះឆ្នោតទាំងអស់។ បន្ថែមលើនេះទៀត មណ្ឌល បោះឆ្នោតនឹងត្រូវបំពាក់ដោយឧបករណ៍គូសសន្លឹកឆ្នោត (BMD) ដែលមានលក្ខណៈស្របតាមច្បាប់ ADA ដើម្បីអនុញ្ញាតដល់អ្នកបោះឆ្នោតមានពិការភាពអាចបោះឆ្នោតបានដោយឯករាជ្យនិងជាការសម្ងាត់ ។ សម្រាប់អ្នកបោះឆ្នោតទាំងនោះដែលចង់បោះឆ្នោតនៅក្នុងផ្ទះប្រកបដោយការងាយស្រួលពីផ្ទះរបស់គេនោះ ពួកគេក៏មានជម្រើសផងដែរនៅក្នុងការ ចូលទៅកាន់ប្រព័ន្ធ RAVBM ។ ជាមួយប្រព័ន្ធ RAVBM អ្នកបោះឆ្នោតនឹងត្រូវធ្វើតាមអ៊ីម៉ែលតាមតំណភ្ជាប់ដើម្បីទាញយកសន្លឹកឆ្នោតផ្លូវការ ព្រមទាំងសេចក្តីណែនាំពីរបៀបព្រឹត្តិ, បំពេញ និងផ្ញើត្រឡប់សន្លឹកឆ្នោតទៅកាន់ ROV វិញ ។ អ្នកបោះឆ្នោតដែលមានពិការភាពក៏អាចស្វែងរកជំនួយតាមរយៈទូរសព្ទទាន់ហេតុការណ៍ឥតគិតថ្លៃរបស់ ROV ដែលមានលេខ (866) 430-VOTE(8683) បន្ថែមទៅលើលេខ (408) 299-VOTE(8683) សម្រាប់ព័ត៌មានទូទៅស្តីពីការបោះឆ្នោត។ ខ្សែទូរសព្ទទាំងផ្តល់អ្នកជំនួយផ្នែកភាសា។

សិក្ខាសាលាអប់រំអ្នកបោះឆ្នោតសម្រាប់សហគមន៍មានពិការភាព

ROV រៀបចំសិក្ខាសាលាអប់រំអ្នកបោះឆ្នោតដើម្បីផ្តល់ព័ត៌មានអំពីជម្រើសដែលអាចទទួលបាន និងដំណើរ ការមណ្ឌលបោះឆ្នោត ដើម្បីផ្តល់ដល់មនុស្សចាស់និងអ្នកបោះឆ្នោតដែលមានពិការភាព ។ សិក្ខាសាលា នឹងរួមបញ្ចូលដោយមិនកំណត់ នូវការអប់រំអំពីគំរូមណ្ឌលបោះឆ្នោត ការបង្ហាញពីបរិក្ខារបោះឆ្នោត លទ្ធភាពប្រើប្រាស់បាននៃបរិក្ខារបោះឆ្នោត ព័ត៌មានស្តីពីប្រអប់ទម្លាក់សន្លឹកឆ្នោត និងពីជម្រើសនានាដើម្បី ទទួលបានសន្លឹកឆ្នោតបោះតាមសំបុត្រដែលអាចទាញយកបានជាអេឡិចត្រូនិក ។ ROV នឹងប្រើធាតុចូល បានពីសមាជិកគណៈកម្មាធិការប្រឹក្សាពិលទ្ធភាពទទួលបានការបោះឆ្នោត (VAAC) ដើម្បីជ្រើសរើសមាតិកាទឹកនៃឆ្នេរនិងពេលវេលារៀបចំសិក្ខាសាលា ។

សម្ភារៈដែលត្រូវបានប្រើក្នុងការអប់រំដល់អ្នកបោះឆ្នោតមានពិការភាព

ROV ផលិតឯកសារជាសំឡេង រូបភាព និងអត្ថបទ ដែលត្រូវប្រើប្រាស់ដើម្បីផ្សព្វផ្សាយព័ត៌មាន និងព័ត៌មានដែលប្រមូលបានពីកិច្ចប្រជុំ VAAC ត្រូវបានប្រើប្រាស់ពេញមួយដំណើរការអភិវឌ្ឍឯកសារផ្សព្វផ្សាយទាំងនេះ ។ សម្ភារៈទាំងនេះក៏មានផ្តល់ជូនផងដែរសម្រាប់ជាធនធាននៅលើគេហទំព័រ ROV ។ ចំពោះវីដេអូទាំងឡាយដែលត្រូវបានប្រើដើម្បីផ្សព្វផ្សាយ ឬអប់រំពី VCA ដែលអាចទាញយកបាន ។ ឧទាហរណ៍រាប់បញ្ចូល ទាំង វីដេអូផ្សព្វផ្សាយពី VCA ដែលត្រូវបានបង្ហោះនៅគេហទំព័រ ROV និងសវនាការសាធារណៈពី EAP ដែលត្រូវបានដាក់អនឡាញ (និង

ទាញយកមកបាន) ។ បន្ថែមលើនេះទៀត ROV បានកត់ត្រាព័ត៌មានស្តី CVA នៅលើប័ណ្ណព័ត៌មានទៅជាអក្សរស្នាប ។

មន្ត្រីបោះឆ្នោត

ROV បានបង្កើតឯកសារបណ្តុះបណ្តាលជាពិសេសសម្រាប់មន្ត្រីបោះឆ្នោត ។ ឯកសារបណ្តុះបណ្តាលជាក់លាក់នានា ផ្តោតទៅលើចំណុចរសីបផ្នែកវប្បធម៌នៅក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកបោះឆ្នោតដែល មានពិការភាព ។ ឯកសារបណ្តុះបណ្តាលផ្សេងទៀត ជួយដល់មន្ត្រីបោះឆ្នោតទៅលើចំណុចបច្ចេកទេសនៃ ការធ្វើប្រតិបត្តិការនិងភ្ជាប់ទៅកាន់ឧបករណ៍ស្តាប់សំឡេង និង/ឬ រូបភាពដែលអ្នកបោះឆ្នោតដែលមាន ពិការភាពអាចនាំមកជាមួយពួកគេ និងតម្រូវឱ្យប្រើនៅតាមមណ្ឌលបោះឆ្នោត ។ វិធីអ្វីដែលមាន លក្ខណៈចម្រុះវប្បធម៌ត្រូវបានផ្តល់នៅក្នុងការបណ្តុះបណ្តាលមន្ត្រីបោះឆ្នោត ដើម្បីស្វែងយល់ពីរបៀបផ្តល់ សេវាដោយក្តីគោរពទៅដល់បុគ្គលទាំងឡាយដែលមាននិងគ្មានពិការភាព ។ ការបណ្តុះបណ្តាលផ្សេងទៀត រាប់បញ្ចូលទាំងការរៀបចំតម្លើងឱ្យបានត្រឹមត្រូវនូវមណ្ឌលបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតមានពិការភាព ។ មន្ត្រីបោះឆ្នោតទាំងអស់ស្ងួចថានឹងមានលក្ខណៈរស់រវើកនិងដោយក្តីគោរពចំពោះប្រណីតភាពរបស់អ្នកបោះឆ្នោតម្នាក់ៗដែលជាការប្តេជ្ញាចំពោះពិធីភាពនៃអ្នកបោះឆ្នោតទាំងអស់ ។ មន្ត្រីបោះឆ្នោតសន្យាធ្វើ ឱ្យអ្នកបោះឆ្នោតទាំងអស់មានអារម្មណ៍ទទួលបានស្មោះត្រង់, គោរព, និងផ្តល់តម្លៃ ។

ផ្នែកទី 4: ព័ត៌មានស្តីពីមណ្ឌលបោះឆ្នោតនិងទីតាំងទម្លាក់សន្លឹកឆ្នោត

ទីតាំងមណ្ឌលបោះឆ្នោត

ក្រុមបោះឆ្នោត California តម្រូវឱ្យខោនធីត្រូវមានបើកមណ្ឌលបោះឆ្នោតសម្រាប់រយៈពេលការបោះឆ្នោតមុនកាលកំណត់ចំនួនពីរដង។ ការបោះឆ្នោតមុនកាលកំណត់លើកទីមួយ តម្រូវឱ្យមណ្ឌលបោះឆ្នោតបើកដំណើរការរយៈពេលដប់ (10) ថ្ងៃ មុនថ្ងៃបោះឆ្នោត រហូតដល់ថ្ងៃទីបួនមុនថ្ងៃបោះឆ្នោត និងដោយរាប់បញ្ចូល ទាំងថ្ងៃបោះឆ្នោតផង មានរយៈពេលសរុបចំនួនប្រាំពីរ (7) ថ្ងៃ ។ ការគណនានេះគឺផ្អែកទៅលើការមានមណ្ឌលបោះឆ្នោតមួយសម្រាប់អ្នកបោះឆ្នោតក្នុងខោនធីដែលបានចុះឈ្មោះរួចចំនួន 50,000 នាក់។ ការ បោះឆ្នោតមុនកាលកំណត់លើកទីពីរ តម្រូវឱ្យមណ្ឌលបោះឆ្នោតបើកដំណើរការរយៈពេលបី (3) ថ្ងៃមុនថ្ងៃ បោះឆ្នោត ហើយដោយរាប់បញ្ចូល ទាំងថ្ងៃបោះឆ្នោតផងមានរយៈពេលសរុបចំនួនបួន (4) ថ្ងៃ ។ ការគណនានេះគឺផ្អែកទៅលើការមានមណ្ឌលបោះឆ្នោតមួយសម្រាប់អ្នកបោះឆ្នោតក្នុងខោនធីដែលបានចុះឈ្មោះរួចរៀងរាល់ 10,000 នាក់។

ម៉ោងធ្វើការនៅមណ្ឌលបោះឆ្នោតមួយចំនួនអាចនឹងត្រូវដំណើរការជាអន្លើងដើម្បីបម្រើដល់អ្នកទាំងឡាយ ដែលមានកាលវិភាគមិនទៀងទាត់ ឬអាចដោយសារតែភាពទំនេរបស់ទីតាំងផ្ទាល់។ គិតមកត្រឹម ការបោះឆ្នោតមួយឯកសារនេះ មានអ្នកបោះឆ្នោតដែលបានចុះឈ្មោះបច្ចុប្បន្នចំនួន 1,011,395 នាក់ នៅក្នុងខោនធីនេះ ។ ផ្អែកលើការចុះឈ្មោះបច្ចុប្បន្ន តួលេខប៉ាន់ស្មាននៃមណ្ឌលបោះឆ្នោត ដែលតម្រូវចាំបាច់គឺមាននៅក្នុងតារាង ខាងក្រោម ។

ខ្សែបន្ទាត់បែងចែក	លក្ខខណ្ឌតម្រូវការតិចបំផុត ²⁰
មណ្ឌលបោះឆ្នោតដំណើរការរយៈពេល 11 ថ្ងៃ (1 សម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចរៀងរាល់ 50k នាក់)	20
មណ្ឌលបោះឆ្នោតដំណើរការរយៈពេល 4 ថ្ងៃ (1 សម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចរៀងរាល់ 10k នាក់)	81
សរុប	101

²⁰ចំនួនអប្បបរមានៃតម្រូវការនៃមជ្ឈមណ្ឌលបោះឆ្នោតគឺផ្អែកលើចំនួនចុះឈ្មោះអ្នកបោះឆ្នោតបច្ចុប្បន្ននៅក្នុងខោនធី Santa Clara បើតាមការបោះឆ្នោតមួយនៃឯកសារនេះ។

ទីតាំងទម្លាក់សន្លឹកឆ្នោត

ប្រើប្រាស់ចំនួននេះ ក្រមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា ដាក់កំណត់ឱ្យខោនធីត្រូវផ្តល់ទីតាំងទម្លាក់សន្លឹកឆ្នោត សម្រាប់អ្នកបោះឆ្នោត ។ យ៉ាងហោចណាស់ទីតាំងទម្លាក់សន្លឹកឆ្នោតមួយត្រូវតែផ្តល់ជូនសម្រាប់អ្នកបោះ ឆ្នោត ដែលចុះឈ្មោះរួចចំនួន 15,000 នាក់ ក្នុងអំឡុងម៉ោងធ្វើការធម្មតា ចាប់ផ្តើមយ៉ាងហោចណាស់ ក្នុងរយៈពេល 28 ថ្ងៃ មុនថ្ងៃបោះឆ្នោតហើយរួមទាំងថ្ងៃបោះឆ្នោតផងដែរ ។ មន្ត្រីគ្រប់គ្រងបញ្ជីបោះឆ្នោត (ROV) គ្រោងថានឹង មានទីតាំងទម្លាក់សន្លឹកឆ្នោតយ៉ាងតិចចំនួនមួយនៅក្នុងមណ្ឌលនីមួយៗក្នុងខោនធី ដោយអនុលោមតាម ចំនួនទឹកប្រាក់ដែលបានកំណត់ដោយក្រមបោះឆ្នោត ។ ផ្អែកលើការចុះឈ្មោះបច្ចុប្បន្ន គិតមកត្រឹមថ្ងៃបោះឆ្នោត ឯកសារនេះ ត្រូវបានប៉ាន់ស្មាននៃមណ្ឌលបោះឆ្នោតដែលតម្រូវចាំបាច់គឺមានបញ្ជាក់ នៅក្នុងតារាងខាងក្រោម៖

ខ្សែបន្ទាត់បែងចែក	លក្ខខណ្ឌតម្រូវការតិចបំផុត
ទីតាំងទម្លាក់សន្លឹកឆ្នោត (1 សម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចរៀងរាល់ 15K នាក់)	67

វិធានការបង្ការការពារ

ROV នឹងមានវិធានការបង្ការដូចខាងក្រោមរួចរាល់នៅមុននិងក្នុងអំឡុងពេលបោះឆ្នោត ដើម្បីបង្ការភាព អាក់អរអួលនៅក្នុងដំណើរការបោះឆ្នោត៖

វិធានការបង្ការការពារសន្តិសុខ	គោលបំណង
វិធានការសន្តិសុខតាមស្តង់ដារ	ដើម្បីកំណត់ការចូលទៅកាន់សម្ភារៈ & គ្រឿងបរិក្ខារពាក់ព័ន្ធ នឹងការបោះឆ្នោត និងដើម្បីបង្ការនូវភាពអាក់អរអួលណាមួយ ដែលអាចកើតឡើងបាននោះ។
ការថតចម្លងទុកទិន្នន័យក្នុងបណ្តាញកុំព្យូទ័រ និងមេម៉ាស៊ីន	ដើម្បីបង្ការភាពអាក់អរអួលនៃលំហូរព័ត៌មានក្នុងករណីដែល មេម៉ាស៊ីនផ្ទុកទិន្នន័យ ឬបណ្តាញមិនដំណើរការ។
គ្រឿងបរិក្ខារបម្រុងទុកសម្រាប់ប្រើប្រាស់ នៅក្នុងកន្លែងបោះឆ្នោត	ដើម្បីបង្ការភាពអាក់អរអួលនៅក្នុងដំណើរការបោះឆ្នោតក្នុង ករណីគ្រឿងបរិក្ខារណាមួយប្រើលែងកើត។
គ្រឿងបរិក្ខារផ្ទេរទិន្នន័យដើម្បីរក្សាទុក	ដើម្បីបង្ការភាពអាក់អរអួលនៅក្នុងដំណើរការបោះឆ្នោត ក្នុង ករណីគ្រឿងបរិក្ខារណាមួយប្រើលែងកើត ។
បរិក្ខារផ្គត់ផ្គង់បម្រុងទុកសម្រាប់ការបោះ ឆ្នោត	ដើម្បីបង្ការភាពអាក់អរអួលនៅក្នុងដំណើរការបោះឆ្នោតក្នុង ករណីសម្ភារៈការិយាល័យបម្រើការបោះឆ្នោតប្រើប្រាស់លែង កើត ឬបាត់បង់។
បុគ្គលិកមណ្ឌលបោះឆ្នោតត្រូវនៅប្រចាំ ការ	ដើម្បីបង្ការភាពអាក់អរអួលនៅក្នុងដំណើរការបោះឆ្នោតក្នុង ករណីបុគ្គលិកមណ្ឌលបោះឆ្នោតអវត្តមាន។
នីតិវិធីចំពោះបុគ្គលឬវត្ថុសង្ស័យ	ដើម្បីបង្ការភាពអាក់អរអួលនៅក្នុងដំណើរការបោះឆ្នោតក្នុង ករណីមានបុគ្គលឬវត្ថុសង្ស័យ។
ប្រព័ន្ធហត្ថកម្មដែលមានស្រាប់	ដើម្បីបង្ការភាពអាក់អរអួលនៅក្នុងដំណើរការបោះឆ្នោតក្នុងករណី គ្រឿងបរិក្ខារអេឡិចត្រូនិកបោះឆ្នោតណាមួយប្រើលែងកើត។

សម្រាប់ព័ត៌មានពិស្តារពីការបំបែកកាន់តែលម្អិតពីវិធានការបង្ការសុខខាងលើ សូមមើលសេចក្តីបន្ថែម C ។

ផែនការបម្រុងដាក់ទុកជាមុន

ROV នឹងអនុវត្តគ្រប់វិធានការតាមតែអាចធ្វើទៅបានដើម្បីធានាដល់ដំណើរការបោះឆ្នោតមួយដោយរលូន ប៉ុន្តែ ក្នុងករណីមានភាពអាក់អរអួលកើតឡើង ROV មានវិធានការជាក់លាក់ត្រៀមរួចជាស្រេចដើម្បីបន្តបំពេញការងារក្នុងករណីមានភាពអាក់អរអួល ។ ROV បានកំណត់នូវភាពអាក់អរអួលជាតន្តិ៖ដែលអាចនឹងកើត ឡើងមួយចំនួនរួចហើយ៖

- ប្រព័ន្ធគ្រប់គ្រងព័ត៌មានបោះឆ្នោតដាច់ចរន្តអគ្គិសនី

- ការដាច់ចរន្តអគ្គិសនី
- អាកាសធាតុមិនល្អ
- អគ្គិភ័យ ឬគ្រោះមហន្តរាយផ្សេងៗ
- គ្រឿងបរិក្ខារបោះឆ្នោតមិនដំណើរការ
- សន្លឹកឆ្នោតបញ្ជូនទៅកាន់ម៉ាស៊ីនឈប់ដំណើរការ
- ការភ្ជាប់អ៊ីដេណិតមិនដំណើរការ
- បុគ្គលិកមណ្ឌលបោះឆ្នោតមិនមក
- មណ្ឌលបោះឆ្នោតមិនអាចប្រើបាន

ចំពោះការបំបែកឲ្យលម្អិតនូវភាពអាចរកមូលទាំងនេះ ដំណោះស្រាយរបស់ ROV និងវិធានការដោះស្រាយបន្ទាន់របស់ ROV សូមមើលសេចក្តីបន្ថែម D ។

ផ្នែកទី 5: ផែនការសន្តិសុខ និង សិទ្ធិឯកជនភាពសន្លឹកឆ្នោតនៅតាមមណ្ឌលបោះឆ្នោត

ការចងចាំនិងបង្កមណ្ឌលបោះឆ្នោត

មណ្ឌលបោះឆ្នោតដែលល្អគួរតែមានទំហំ 60'x60' ដើម្បីធានាដល់លំហូរបានខ្ពស់បំផុតក្នុងខណៈដែលការ ផ្តល់ទំហំផ្ទៃមានវិសាលភាពសម្រាប់កំណត់កន្លែងបោះឆ្នោតសម្ងាត់។ មានប្រព័ន្ធកំណត់ជួរដើម្បីបញ្ជូនអ្នក បោះឆ្នោតទៅកាន់បុគ្គលិកសមស្របនោះ តុំដែលត្រូវចុះវត្តមានដើម្បីដំណើរការអ្នកបោះឆ្នោតតាមកម្មវិធី បោះឆ្នោតអេឡិចត្រូនិកកម្ពុជា កន្លែងដាក់ម៉ាស៊ីនបោះពុម្ពសន្លឹកឆ្នោតជាកន្លែងដែលសន្លឹកឆ្នោតនឹងត្រូវបោះពុម្ព ហើយកន្លែងដាក់ស្តង់បោះឆ្នោតនិងឧបករណ៍គូសសន្លឹកឆ្នោត ។ សេចក្តីបន្ថែម E បង្ហាញពីការរចនាបង្គោល ទូទៅដែលនឹងត្រូវប្រើជាការណែនាំ ប៉ុន្តែមណ្ឌលបោះឆ្នោតនីមួយៗនឹងទំនងជាត្រូវកែសម្រួលបង្គោលសម្រាប់ខ្លួនឯងតាមលក្ខណៈជាក់ស្តែង ផ្អែកតាមវិមាឌនៃទីតាំង ។

សន្តិសុខក្នុងការបោះឆ្នោត

ជំហានចាំបាច់ទាំងឡាយដែលត្រូវអនុវត្ត ដើម្បីធានាដល់ការសម្ងាត់ សុចរិតភាព និងសន្តិសុខដល់ទិន្នន័យ អ្នកបោះឆ្នោត។ ទិន្នន័យអ្នកបោះឆ្នោតក្នុងខោនធីទាំងអស់ត្រូវបានរក្សាទុកនៅក្នុងមូលដ្ឋានទិន្នន័យ និង ក្នុងម៉ាស៊ីនផ្ទុកទិន្នន័យមេប្រើប្រាស់វិធានការសន្តិសុខដែលត្រូវបានរៀបចំឡើង ដើម្បីការពារទិន្នន័យក្នុងពេលរក្សាវាឲ្យនៅគង់វង្សសម្រាប់ប្រើប្រាស់ដោយបុគ្គលិកខោនធី។

នៅការិយាល័យធំរបស់ការិយាល័យមន្ត្រីគ្រប់គ្រងចុះឈ្មោះបោះឆ្នោត (ROV) ប្រព័ន្ធបោះឆ្នោតគឺស្ថិតនៅដាច់ពីលំហខាងក្រៅ មានន័យថាវាគ្មានការចូលទៅកាន់បណ្តាញខាងក្រៅឡើយ ។ ការចូលទៅកាន់ប្រព័ន្ធបោះ ឆ្នោតបានមានតែមួយគត់ គឺការចូលដោយមនុស្សទៅកាន់បន្ទប់ដាក់មេម៉ាស៊ីនផ្ទុកទិន្នន័យ ដែលរក្សាទុកប្រ ព័ន្ធ។ ទាក់ទងទៅនឹងសន្តិសុខកុំព្យូទ័រ ប្រសិនបើគ្មានពេលបិទម៉ាស៊ីនកុំព្យូទ័រលើតុដោយសុវត្ថិភាពនោះ បុគ្គលិកគួរចាក់សោរកុំព្យូទ័រដោយការប្រើ Ctrl+Alt+Delete ។ មូលហេតុត្រូវធ្វើបែបនេះគឺព្រោះថា ត្រឹមតែចុច ប៊ូតុងថាមពលម្តងអាចនឹងមិនគ្រប់គ្រាន់ដើម្បីផ្តាច់ការភ្ជាប់ ហើយបិទទាំងស្រុងបានទេ។ ប្រសិនបើគ្មានភ្លើង ទេ បុគ្គលិកគួរតែរង់ចាំការណែនាំពីជំនួយការអំពីមធ្យោបាយប្រសើរបំផុតដើម្បីដោះស្រាយបញ្ហាកុំព្យូទ័រ។ នៅមណ្ឌលបោះឆ្នោត បុគ្គលិកអាចទាញយកព័ត៌មានស្ទើរតែភ្លាមៗនូវទិន្នន័យចុះឈ្មោះ និងប្រវត្តិអ្នកបោះឆ្នោតទាំងអស់នៅពេលពួកគេមកកាន់មណ្ឌលបោះឆ្នោតណាមួយនោះ ។ រាល់ទិន្នន័យអ្នកបោះឆ្នោតដែលអាចផ្តល់ជូននៅតាមមណ្ឌលបោះឆ្នោត ហើយដែលនឹងត្រូវបញ្ជូនរវាងមណ្ឌលបោះឆ្នោតនិងម៉ាស៊ីនផ្ទុកទិន្នន័យមេរបស់ខោនធីនោះ នឹងត្រូវបម្លែងក្នុងប្រើប្រាស់បច្ចេកវិទ្យាបម្លែងក្នុងថ្មីបំផុត។ មានតែឧបករណ៍និង គ្រឿងបរិក្ខារបោះឆ្នោតជាក់លាក់នៅតាមមណ្ឌលបោះឆ្នោតតែប៉ុណ្ណោះ ត្រូវអនុញ្ញាតឲ្យចូលទៅកាន់ ទិន្នន័យអ្នកបោះឆ្នោត ហើយទិន្នន័យត្រូវបំបែកនៅក្នុងការបញ្ជូន និងនៅពេលឈប់ដំណើរការ ។ ការផ្ទេរទិន្នន័យដើម្បីរក្សាទុកត្រូវបានធ្វើឡើង ក៏ដូចគ្នាទៅនឹងដានសវនកម្មពិស្តារនៃការប្រាស្រ័យទាក់ទងគ្នា និង ដំណើរការជួយធានានូវភាពសុវត្ថិភាពនិងសន្តិសុខ ។

សន្លឹកឆ្នោតត្រូវបានបំពេញនៅមណ្ឌលបោះឆ្នោត ត្រូវស្តុកនិងរាប់ចំនួននៅនឹងកន្លែង ដោយប្រើប្រាស់ ម៉ាស៊ីនរាប់ចំនួនដែលមិនត្រូវបានភ្ជាប់ទៅនឹងបណ្តាញកុំព្យូទ័រណាមួយឡើយ ។ ទិន្នន័យសន្លឹកឆ្នោតត្រូវបម្លែងក្នុង និងរក្សាទុកនៅក្នុងប្រអប់ដែលអាចយកមកប្រើបានដោយយកវាចេញដោយផ្ទាល់ពីក្នុងម៉ាស៊ីនតែប៉ុណ្ណោះ ។ ប្រអប់ដែលបានពីម៉ាស៊ីនរាប់សន្លឹកឆ្នោត ត្រូវបញ្ជូនទៅកាន់ការិយាល័យធំរបស់ ROV វិញសម្រាប់កត់ត្រាទុកក្រោយពី

ការបោះឆ្នោតបិទបញ្ចប់នៅម៉ោង 8:00 យប់នៅថ្ងៃបោះឆ្នោត ។

សន្តិកម្មភាពតាមសំបុត្រ (VBM) ដែលទទួលបាន ត្រូវបានប្រមូលនៅឯការិយាល័យជំរុំរបស់ ROV និង ត្រូវបានរក្សាទុកនៅក្នុងបន្ទប់ដាក់សន្តិកម្មដែលមានសុវត្ថិភាពរហូតដល់វាត្រូវរាប់ ។ មុនពេលសន្តិកម្មអាចត្រូវបានរាប់ហត្ថលេខានៅលើស្រោមសំបុត្រសន្តិកម្ម VBM ត្រូវបានផ្ទៀងផ្ទាត់ដើម្បីធានាថា សន្តិកម្មពិតជាទទួលបានពីអ្នកបោះឆ្នោតដែលបានចុះឈ្មោះ ។ ក្រោយពីហត្ថលេខាត្រូវបានផ្ទៀងផ្ទាត់ សន្តិកម្មត្រូវបានទាញនិងត្រូវបានរក្សាទុកនៅក្នុងសង្កាត់និងដាក់ជូនដើម្បីរាប់ ។ ក្រោយរាប់ចំនួន ពេលនោះសន្តិកម្មត្រូវបានរក្សាទុក តាមមណ្ឌល នៅក្នុងទីតាំងដែលមានសុវត្ថិភាពដាច់ដោយឡែក។

ក្នុងករណីបន្ទាន់កើតឡើងដែលតម្រូវឱ្យបុគ្គលិកត្រូវយកសន្តិកម្មចេញពីក្នុងអគារនោះ បុគ្គលិកនឹងត្រូវបិទថែបិទឱ្យជិត ហើយយកវាទៅទីតាំងថ្មី។ ក្នុងករណីមិនអាចយកវាចេញពីអគារបានទេនោះ សន្តិកម្មនឹងត្រូវដាក់នៅក្នុងបន្ទប់មួយដែលមានសន្តិសុខ។ សន្តិកម្មមិនទាន់បានបញ្ចេញឱ្យប្រើ និងមិនទាន់បំពេញត្រូវទុកនៅដដែល ប្រសិនបើមិនមានពេលគ្រប់គ្រាន់ដើម្បីយកវាចេញ។ ប្រសិនបើមានពេល ROV ឬ គម្រោងការណ៍នឹងផ្តល់ដំបូន្មានដល់បុគ្គលិកពីអ្វីត្រូវធ្វើចំពោះសន្តិកម្មទេ សន្តិកម្ម មិនចេញមិនបាន ។

ផ្នែកទី 6 – ថវិកា

មន្ត្រីទទួលបន្ទុកបញ្ជីបោះឆ្នោត (ROV) បានបង្កើតថវិកា និងផែនការសម្រាប់ធនធានចាំបាច់ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អ្នកបោះឆ្នោតអំពីដំណើរការបោះឆ្នោតគំរូថ្មីតាមមណ្ឌលបោះឆ្នោត ។

ថវិកាគ្រោងទុកមិនរាប់បញ្ចូលការចំណាយសម្រាប់បុគ្គលិក និងការចំណាយពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ផ្សេងទៀតឡើយ។ ថវិកាដែលបានគ្រោងទុក មិនរួមបញ្ចូលថ្លៃបុគ្គលិក និងថ្លៃចំណាយផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយទេ ។

សកម្មភាព	ថវិកា
ចំណាយសរុបលើការផ្សាយពាណិជ្ជកម្ម	\$115,000
ការផ្សាយពាណិជ្ជកម្មតាមកាសែត/ផ្សាយពាណិជ្ជកម្មតាម វិទ្យុ/ប្រព័ន្ធផ្សព្វផ្សាយសង្គម/ការផ្សាយពាណិជ្ជកម្មជាច្រើន	\$100,000
ការផ្សាយពាណិជ្ជកម្មថ្មីតាមវិទ្យុ	\$15,000
ការងារផ្សព្វផ្សាយបូកសរុបទាំងអស់៖	\$1,135,000
សម្ភារៈផ្សាយពាណិជ្ជកម្មនិងការតាំងបង្ហាញនានា	\$4,000
ការផ្សព្វផ្សាយដោយមិនអស់ថ្លៃនៅតាមព្រឹត្តិការណ៍នានា	\$14,000
ការផ្សព្វផ្សាយដោយមិនអស់ថ្លៃសម្រាប់ការបែងចែកនៅ CBO	\$1,800
គ្រឿងបរិក្ខារសម្រាប់ការផ្សព្វផ្សាយ	\$8,000
ខោនធីបោះពុម្ព/ឯកសារផ្សព្វផ្សាយបោះពុម្ព	\$6,000
ថ្លៃឈ្នួលនិងចាក់សាំងរថយន្ត	\$1,200
ការផ្ញើសំបុត្រ 2 ទៅកាន់អ្នកបោះឆ្នោតម្នាក់ៗ	\$1,100,000